



GOLDEN
TREE

របាយការណ៍ ប្រចាំត្រីមាសទី ៤

គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤

ព័ត៌មានហិរញ្ញវត្ថុសង្ខេប

(ពាន់រៀល)

ស្ថានភាពហិរញ្ញវត្ថុ	បានត្រួតពិនិត្យ ត្រីមាសទី៤ ឆ្នាំ ២០២៤	បានត្រួតពិនិត្យ ត្រីមាសទី៤ ឆ្នាំ ២០២៣	រងសវនកម្ម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
ទ្រព្យសកម្មសរុប	១១៩.៤៩៦.០៤០	១២៨.៩៥៩.៦៧៥	១២៨.៩៥៩.៦៧៥
បំណុលសរុប	១១៣.១៥៨.៥២៣	១១៤.៤៣៨.៤៨១	១១៤.៤៣៨.៤៨១
មូលធនសរុប	៦.៣៣៧.៥១៧	១៤.៥២១.១៩៤	១៤.៥២១.១៩៤
លទ្ធផលហិរញ្ញវត្ថុ	បានត្រួតពិនិត្យ ត្រីមាសទី៤ ឆ្នាំ ២០២៤	បានត្រួតពិនិត្យ ត្រីមាសទី៤ ឆ្នាំ ២០២៣	រងសវនកម្ម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
ចំណូលសរុប	១.៦៦៦.១៣៨	២.៨៣១.៩៧១	១១.៤២៧.៣០៩
ចំណេញ/(ខាត)មុនពេលបង់ពន្ធ	(១.៤៣៣.២៦៩)	(៧.៣៣២.៨៤៨)	(៩.២៥០.០៤៤)
ចំណេញ/(ខាត)ក្រោយពេលបង់ពន្ធ	(១.៤៤៩.៥៣៣)	(៧.៣៦០.៤៤៣)	(៨.៩២១.៦៥៩)
អនុបាតហិរញ្ញវត្ថុ	បានត្រួតពិនិត្យ ត្រីមាសទី៤ ឆ្នាំ ២០២៤	បានត្រួតពិនិត្យ ត្រីមាសទី៤ ឆ្នាំ ២០២៣	រងសវនកម្ម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
អនុបាតសាធារណភាព	៥,៣០%	១១,២៦%	១១,២៦%
អនុបាតចរន្ត	០,០២x	០,២១x	០,២១x
អនុបាតចរន្តលឿន	០,០២x	០,២១x	០,២១x
អនុបាតហិរញ្ញវត្ថុ	បានត្រួតពិនិត្យ ត្រីមាសទី៤ ឆ្នាំ ២០២៤	បានត្រួតពិនិត្យ ត្រីមាសទី៤ ឆ្នាំ ២០២៣	រងសវនកម្ម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម	-១,២១%	-៥,៧១%	-៦,៩២%
អនុបាតចំណេញធៀបនឹងមូលធន	-២២,៨៧%	-៥០,៦៩%	-៦១,៤៤%
គម្លាតចំណេញដុល	៥១,៨៣%	៥៨,៤៩%	៦៤,៥០%
គម្លាតចំណេញសុទ្ធ	-៨៧,០០%	-២៦៨,៩៦%	-៧៨,០៧%
គម្លាតចំណេញមុនការប្រាក់ ពន្ធ និងរលោះ	៦០,៩៣%	៦១,៤៧%	៥៩,២៩%
អនុបាតលទ្ធភាពសងការប្រាក់	០,៥៧x	០,៩៥x	០,៩៧x



ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប

(តាន់រៀល)

ទ្រព្យសកម្មសរុប

- ៧,៣៤%

ធៀបនឹងត្រីមាសទី៤ ២០២៣

ត្រីមាសទី៤ ឆ្នាំ២០២៤: ១១៩.៤៩៦.០៤០

ត្រីមាសទី៤ ឆ្នាំ២០២៣: ១២៨.៩៩៩.៦៧៥

មូលធនសរុប

- ៥៦,៣៦%

ធៀបនឹងត្រីមាសទី៤ ២០២៣

ត្រីមាសទី៤ ឆ្នាំ២០២៤: ៦.៣៣៧.៥១៧

ត្រីមាសទី៤ ឆ្នាំ២០២៣: ១៤.៥២១.១៩៤

ចំណូលសរុប

- ៤១,១៧%

ធៀបនឹងត្រីមាសទី៤ ២០២៣

ត្រីមាសទី៤ ឆ្នាំ២០២៤: ១.៦៦៦.១៣៨

ត្រីមាសទី៤ ឆ្នាំ២០២៣: ២.៨៣១.៩៧១

បំណុលសរុប

- ១,១២%

ធៀបនឹងត្រីមាសទី៤ ២០២៣

ត្រីមាសទី៤ ឆ្នាំ២០២៤: ១១៣.១៥៨.៥២៣

ត្រីមាសទី៤ ឆ្នាំ២០២៣: ១១៤.៤៣៨.៤៨១

អត្រាជួល

៤៥%

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ត្រីមាសទី៤ ឆ្នាំ២០២៤: ៤៥%

ត្រីមាសទី៤ ឆ្នាំ២០២៣: ៧៥%

ចំណេញមុនការប្រាក់ ពន្ធ និងរលោះ

- ៣៩,៦៦%

ធៀបនឹងត្រីមាសទី៤ ឆ្នាំ ២០២៣

៦០,៩៣%

គិតត្រឹមត្រីមាសទី៤ ឆ្នាំ ២០២៤

ត្រីមាសទី៤ ឆ្នាំ២០២៤: ១.០១៥.១២១

ត្រីមាសទី៤ ឆ្នាំ២០២៣: ១.៦៨២.៣៣០



របាយការណ៍ក្នុងគ្រាប្រចាំត្រីមាសទី ៤ ឆ្នាំ២០២៤
www.goldentree.com.kh

ក្រុមប្រឹក្សាភិបាល



លោក ហុង អ៊ុយ
ប្រធានក្រុមប្រឹក្សាភិបាល



លោក សុខ ពិសិដ្ឋ
អភិបាលមិនប្រតិបត្តិ



លោក ឡូ សុខឃឹម
អភិបាលមិនប្រតិបត្តិ

**អភិបាលចំនួន ២ (ពីរ) រូបបានលាលែងពីតំណែងនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងស្វែងរក
បេក្ខភាពអភិបាលដែលមានគុណវុឌ្ឍិមកបំពេញ ។



សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល

ជម្រាបសួរ មិត្តភក្តិ ដៃគូ និងវិនិយោគិន របស់ ក្រុមហ៊ុន ហ្គោលដេន ទ្រី ជាទីគោរព!

ខ្ញុំពិតជាមាន សេចក្តីសោមនស្សរីករាយ ក្នុងការផ្តល់ជូននូវរបាយការណ៍ក្នុងត្រីមាសទី៤ ក្នុងឆ្នាំ ២០២៤ ដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមធ្វើការឆ្លុះបញ្ចាំងពីស្ថានភាព និងកត្តាប្រឈមក្នុងទីផ្សារជួលការិយាល័យ នៅក្នុងទីក្រុងភ្នំពេញ ត្រីមាសទី ៤ ក្នុងឆ្នាំ ២០២៤។ យោងតាមរបាយការណ៍ចុងក្រោយបង្អស់របស់ ភ្នាក់ងារអចលនទ្រព្យ CBRE Cambodia អត្រាជួលជាមធ្យមសម្រាប់ការិយាល័យនៅក្នុងត្រីមាសទី ៤ ក្នុង ឆ្នាំ ២០២៤ បានធ្លាក់ចុះបន្តិចមកត្រឹម ៦៥,១ ភាគរយ បើធៀបទៅនឹង ត្រីមាសទី ៣ ក្នុងឆ្នាំ ២០២៤ ដែលមាន ប្រមាណ ៦៥,៨ ភាគរយ។

ក្រុមហ៊ុនយល់ថាការធ្លាក់ចុះនៃអត្រាជួលក្នុងទីផ្សារនាពេលបច្ចុប្បន្នជាកត្តាប្រឈមមុខអវិជ្ជមានផង និងក៏ជាឱកាសមួយផងដែរ ដើម្បីធ្វើឱ្យ អាគារ វីត្រាស់ អាចពង្រឹងការប្រកួតប្រជែង ឱ្យកាន់តែល្អជាងមុន។ ក្រុម ហ៊ុនបានកំពុងផ្តោតលើការពង្រឹងបន្ថែមលើការផ្តល់សេវាកម្មឱ្យបានល្អ និងការផ្តល់នូវជម្រើសលក្ខខណ្ឌដែល អាចបត់បែនបាន ដើម្បីជាគន្លឹះក្នុងការទាក់ទាញអតិថិជនថ្មីៗបន្ថែម។ ការពង្រឹងភាពជាដៃគូជាមួយអតិថិជន ការផ្តល់ជូននូវកញ្ចប់ជួលដែលមានការប្រកួតប្រជែង និងការប្រើប្រាស់យុទ្ធសាស្ត្រគោលដៅទីផ្សារ គឺជាគន្លឹះ ក្នុងការបង្កើនអត្រាជួលដែលយើងកំពុងអនុវត្ត។ ក្នុងត្រីមាសទី ៤ នេះ យើងបានទទួលស្វាគមន៍អតិថិជនថ្មីៗ ក្រុមហ៊ុន SM Global ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុមួយមានដែលមានកេរ្តិ៍ឈ្មោះល្បាញល្បីមកកាន់អាគារ វី ត្រាស់ របស់យើងផងដែរ។

ទាក់ទងនឹងបញ្ហាផ្លូវច្បាប់របស់អាគារ អមរា ធីស៊ីដេន គណៈមេធាវីរបស់ក្រុមហ៊ុនកំពុងបន្តនីតិវិធីផ្លូវ ច្បាប់ប្រកបដោយភាពប្រុងប្រយ័ត្ន។ ក្រុមហ៊ុនយល់ពីសារៈសំខាន់នៃការដោះស្រាយបញ្ហានេះឱ្យបានលឿន ហើយកំពុងប្រើប្រាស់ធនធានដែលមាន និងចាំបាច់ ដើម្បីអាចទទួលបានភាពយុត្តិធម៌ទៅដល់គ្រប់ភាគីពាក់ ព័ន្ធ ។



ចំពោះផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុនបានរៀបចំឥណទានឡើងវិញដោយជោគជ័យជាមួយធនាគារដៃគូរបស់យើងសម្រាប់រយៈពេលប្រាំមួយខែ ដែលនេះជាយុទ្ធសាស្ត្រក្នុងការជួយពង្រឹងតារាងតុល្យការរបស់យើង និងផ្តល់នូវភាពបត់បែនកាន់តែច្រើនដើម្បីកែលម្អដំណើរការអាជីវកម្ម។ ការរៀបចំឥណទានឡើងវិញនេះនឹងអនុញ្ញាតឱ្យយើងមានពេលវេលាបន្ថែម ក្នុងការចរចាជាមួយធនាគារដៃគូ ដើម្បីស្វែងរកដំណោះស្រាយជាអចិន្ត្រៃយ៍លើបញ្ហាបំណុលរបស់យើង។

ឈានមកដល់ ឆ្នាំ ២០២៥ នេះ យើងនៅតែបន្តផ្ដោតលើ ការអភិវឌ្ឍអាជីវកម្មដែលមានភាពធន់ ភាពបត់បែន និងការផ្ដោតសំខាន់ទៅលើអតិថិជន។ តាមរយៈការប្រើប្រាស់ឱកាសលើទីផ្សារ ការរក្សានូវភាពរឹងមាំហិរញ្ញវត្ថុ និងការរក្សាទំនាក់ទំនងឱ្យបានល្អជាមួយអតិថិជន ក្រុមហ៊ុនជឿជាក់ថា អាគារ វីត្រាស់ នឹងក្លាយជាទីតាំងអាជីវកម្មដែលទទួលបានការពេញចិត្តនៅក្នុងរាជធានីភ្នំពេញ។

ជាចុងបញ្ចប់ ក្នុងនាមក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងក្រុមការងារ ក្រុមហ៊ុន ហ្គោលដេន ទ្រី ខ្ញុំសូមជូនក្នុងឱកាសនេះ ដើម្បីថ្លែងអំណរគុណដល់ អតិថិជន មិត្តភក្តិ ដៃគូ និងវិនិយោគិនដែលតែងតែគាំទ្រនិងផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុន និងសូមជូនពរអ្នកឱ្យជួបតែសំណាងល្អគ្រប់វេលា។



លោក ហុង អ៊ុយ
ប្រធានក្រុមប្រឹក្សាភិបាល
កាលបរិច្ឆេទ: ១១ មីនា ២០២៥

ក្រមប្រឹក្សាភិបាល

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	I
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប	II
សមាសភាពក្រុមប្រឹក្សាភិបាល	III
សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល	IV
ផ្នែកទី១ ព័ត៌មានទូទៅរបស់ បុគ្គលចុះបញ្ជីលក់មូលបត្រ	១
ផ្នែកទី ២ ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច	៦
ផ្នែកទី៣ របាយការណ៍ហិរញ្ញវត្ថុដែលត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ	៨
ផ្នែកទី៤ ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង	១០
ហត្ថលេខារបស់អភិបាលរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ	១៨
ឧបសម្ព័ន្ធ	១៩

ផ្នែកទី១

ព័ត៌មានទូទៅរបស់
បុគ្គលចុះបញ្ជីលក់មូលបត្រ

ក. អត្តសញ្ញាណរបស់ ក្រុមហ៊ុន ហ្គោលដេន ទ្រី

ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ	ហ្គោលដេន ទ្រី
ជាអក្សរឡាតាំង	GOLDEN TREE
លេខកូដស្តង់ដារ	KH ២០០០២០១CC៧
ទីស្នាក់ការ	ប្លុក A ផ្លូវលេខ១៦៩ សង្កាត់វាលវែង ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ	+៨៥៥ ២៣ ២២៤ ៧០១
គេហទំព័រ	www.goldentree.com.kh
អ៊ីម៉ែល	enquiry@goldentree.com.kh
លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម	០០០១២៣៧៣ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៦
សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារ ផ្តល់ព័ត៌មាន លេខ	២៣១/២២ ន.ម.ក/ស.ស.រ ១២ តុលា ២០២២
ឈ្មោះបុគ្គលតំណាងបុគ្គលចុះបញ្ជីលក់មូលបត្រ	លោក ហុង អ៊ុយ

ខ. លក្ខណៈនៃធុរកិច្ច

១. ការពិពណ៌នាសង្ខេបនៃអាជីវកម្ម

ក្រុមហ៊ុន ហ្គោលដេន ទ្រី គឺជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន ផ្តល់សេវាកម្មក្នុងការជួលការិយាល័យពាណិជ្ជកម្ម ការជួលលំនៅដ្ឋាន និងការគ្រប់គ្រងអចលនទ្រព្យ។

គោលបំណងចម្បងរបស់ក្រុមហ៊ុនគឺដើម្បីធានាផ្តល់នូវគុណភាពល្អបំផុត និងស្តង់ដារសេវាកម្ម សម្រាប់អ្នកជួលក្នុងអគារ វីត្រាស់។ បច្ចុប្បន្ន ក្រុមហ៊ុន ហ្គោលដេន ទ្រី មានអគារចំនួនពីរនៅចំណុចកណ្តាលទីក្រុងភ្នំពេញ ដែលស្ថិតនៅតំបន់មានសក្តានុពល។



❖ វីត្រាស់ ថៅវី គឺជាអគារការិយាល័យពាណិជ្ជកម្ម កម្ពស់ ១២ ជាន់ ដែលទទួលបានវិញ្ញាបនបត្រ EDGE (Excellence in Design for Greater Efficiencies) នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២២ ដោយ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែល ជាសមាជិកនៃក្រុមធនាគារពិភពលោក។ បច្ចុប្បន្ននេះ វីត្រាស់ គឺជាអគារបែតងទីពីរដែល បានទទួលវិញ្ញាបនបត្រ EDGE ដែលត្រូវបាន បញ្ជាក់ដោយ IFC នៅក្នុងប្រទេសកម្ពុជា។



❖ អមរា រេស៊ីដង់ស (Amara Residence) ជា អគារលំនៅដ្ឋានកម្ពស់ ២៥ ជាន់ ដែល ក្រុម ហ៊ុន ហ្គោល ជេនទ្រី បានទិញក្នុងខែធ្នូ ឆ្នាំ ២០២២។ អគារនេះមានបំណងបើកដំណើរ ការជា អាជ្ញាធរមិនសេវាកម្ម។

គ. ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាស របស់បុគ្គលចុះបញ្ជីលក់មូលបត្រ

១. អតិថិជនថ្មី

ក្រុមហ៊ុន ហ្គោលជេន ទ្រី បានទទួលស្វាគមន៍អតិថិជនថ្មីមកកាន់អគារ វីត្រាស់ របស់យើងដូចខាងក្រោម៖



របាយការណ៍ក្នុងគ្រាប្រចាំត្រីមាសទី ៤ ឆ្នាំ២០២៤
www.goldentree.com.kh

១.១. SM Global Trust & Investment Management Co., Ltd.

SM Global Trust & Investment Management Co., Ltd. គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ SM Global Group ដែលទទួលបានអាជ្ញាប័ណ្ណក្នុងប្រទេសកម្ពុជា និងបានផ្តល់សេវាកម្មជាវិនិយោគ និងបរិច្ចាគជាទីទុកចិត្តជូនវិនិយោគិន។



គេហទំព័រ: <https://smglobal.group/trust-investment/>

១.២. SM Global Accounting & Consulting Co., Ltd.

SM Global Accounting & Consulting Co., Ltd. គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ SM Global Group ដែលបានបង្កើតឡើងនៅខែ មករា ឆ្នាំ ២០០៩។ ក្រុមហ៊ុនបានផ្តល់សេវាកម្មគណនេយ្យ សវនកម្ម ពន្ធដារ និងការប្រឹក្សាធុរកិច្ច ជូនអតិថិជនប្រកបដោយវិជ្ជាជីវៈ និងបទពិសោធន៍ខ្ពស់។



គេហទំព័រ: <https://smglobal.group/accounting-and-consulting/>

១.៣. SM Global Foundation Co., Ltd

SM Global Foundation Co., Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ SM Global Group ដែលមានទិសដៅ ខិតខំ និងប្តេជ្ញាក្នុងការលើកកម្ពស់ឱកាសសិក្សា សម្រាប់និស្សិតកម្ពុជា។ សេវាកម្មផ្តល់ជូនមាន៖ ការកសាងបណ្ណាញទំនាក់ទំនង ក្នុងចំណោមស្ថាប័នអប់រំ និងផ្តល់ការប្រឹក្សាយោបល់សម្រាប់ការសិក្សានៅបរទេស ការបង្កើតកម្មវិធីអប់រំដែលសមស្រប និងគាំទ្រដល់ការបង្កើតដំណើរប្រតិបត្តិការសាលារៀននិងការសម្របសម្រួលកម្មវិធីផ្លាស់ប្តូរការសិក្សានៅបរទេស។



គេហទំព័រ: <https://smglobal.group/foundation/>



២. ការរៀបចំឥណទានឡើងវិញជាមួយធនាគារដៃគូ

ធនាគារ ពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ដែលជាធនាគារដៃគូរបស់យើងបានអនុម័ត ក្នុងការរៀបចំ ឥណទានឡើងវិញរបស់ក្រុមហ៊ុនជាបណ្តោះអាសន្ន។ ជាផ្នែកនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុននឹងធ្វើការបង់សងតែការ ប្រាក់ប៉ុណ្ណោះ សម្រាប់រយៈពេលប្រាំមួយខែ ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥។ លើសពីនេះ កម្ចីដែលហួសកាលកំណត់នេះ នឹងត្រូវបានបន្តរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥។ ការ ពន្យារពេលនេះបានអនុញ្ញាតឱ្យភាគីទាំងពីរ មានពេលវេលាបន្ថែម ដើម្បីស្វែងរកដំណោះស្រាយលើបំណុលរយៈពេលវែង ដែលប្រកបដោយនិរន្តរភាព។



ផ្នែកទី ២

ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

ធាតុដែលរួមបញ្ចូលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានវាស់វែងដោយប្រើរូបិយប័ណ្ណផ្អែកលើសេដ្ឋកិច្ចចម្បងដែលអង្គភាពដំណើរការ។ រូបិយប័ណ្ណជាតិរបស់កម្ពុជាគឺ ប្រាក់រៀលខ្មែរ (KHR)។ ទោះជាយ៉ាងណាក៏ដោយ ដោយសារ ក្រុមហ៊ុន ហ្គោលដេន ទ្រី ធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន និងរក្សាកំណត់ត្រាគណនេយ្យរបស់ខ្លួនជាចម្បងជាដុល្លារ ក្រុមប្រឹក្សាភិបាលបានកំណត់ប្រាក់ដុល្លារជារូបិយប័ណ្ណរបស់ក្រុមហ៊ុនសម្រាប់គោលបំណងវាស់វែងនិងការបង្ហាញ ព្រោះវាឆ្លុះបញ្ចាំងពីខ្លឹមសារសេដ្ឋកិច្ចនៃព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ក្រុមហ៊ុន។

ការប្តូរប្រាក់ពីដុល្លារអាមេរិកទៅប្រាក់រៀល ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីអនុលោមតាមច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ដោយប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃ កម្ពុជា។

ក. ប្រតិបត្តិការអាជីវកម្ម

ប្រភពចំណូលចម្បងរបស់ ក្រុមហ៊ុន គឺបានមកពីការផ្តល់ការិយាល័យ និងការប្រើប្រាស់សេវាផ្សេងៗក្នុង អគារវីត្រាស់។

ខ. រចនាសម្ព័ន្ធចំណូល

	ត្រីមាសទី៤ ២០២៤			ត្រីមាសទី៤ ២០២៣		
	ដុល្លារ	រៀល'០០០	%	ដុល្លារ	រៀល'០០០	%
ចំណូលពីការផ្តល់	២៩១.៦៧៩	១.១៨៧.៤២៥	៧១,២៧	៤៧៩.៥៩២	១.៩៧១.១២៣	៦៩,៦០
ចំណូលពីការបង់ថ្លៃសេវា	៨៣.៧០១	៣៤០.៧៤៧	២០,៤៥	១២១.១០៥	៤៩៧.៧៤២	១៧,៥៨
ចំណូលទឹកភ្លើង	២៦.៦៩៣	១០៨.៦៦៧	៦,៥២	៥៤.២៥៦	២២២.៩៩២	៧,៨៧
ចំណាត់	៥.៣៣៥	២១.៧១៩	១,៣០	១០.៩០៤	៤៤.៨១៥	១,៥៨
ចំណូលផ្សេងៗ	១.៨៦២	៧.៥៨០	០,៤៥	២៣.១៨៧	៩៥.២៩៩	៣,៣៧
សរុប	៤០៩.២៧០	១.៦៦៦.១៣៨	១០០	៦៨៩.០៤៤	២.៨៣១.៩៧១	១០០

ផ្នែកទី ៣

របាយការណ៍ហិរញ្ញវត្ថុដែលត្រូវពិនិត្យ
ឡើងវិញដោយសវនករឯករាជ្យ

សូមយោងលើឧបសម្ព័ន្ធ សម្រាប់ព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាដែលត្រូវពិនិត្យឡើងវិញដោយសវនករឯករាជ្យ។



ផ្នែកទី៤

ការពិភាក្សា និងការវេតនាគម្របសំគាល់គ្រប់គ្រង

ការពិភាក្សា និងវិភាគខាងក្រោមនេះផ្ដោតលើលទ្ធផលប្រតិបត្តិការ និងស្ថានភាពហិរញ្ញវត្ថុ ដោយផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុក្នុងគ្រា គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ដែលត្រូវបានត្រួតពិនិត្យចរាចរដោយសវនករឯករាជ្យ។ របាយការណ៍ហិរញ្ញវត្ថុក្នុងគ្រា ត្រូវបានរៀបចំឡើងស្របតាមស្តង់ដាររបាយការណ៍ ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) ។ ក្រុមហ៊ុនធ្វើការពិភាក្សា និងវិភាគទៅលើសមាសធាតុសំខាន់ៗនៃរបាយការណ៍ហិរញ្ញវត្ថុ និងកត្តាសំខាន់ៗដែលប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុន ហ្គោលដេន ទ្រី តែប៉ុណ្ណោះ។

សូមបញ្ជាក់ថារបាយការណ៍ហិរញ្ញវត្ថុក្នុងគ្រា គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ក៏ត្រូវបានត្រួតពិនិត្យ ដោយសវនករឯករាជ្យផងដែរ។

ក. ទិដ្ឋភាពទូទៅ

១. ការវិភាគលើចំណូល

	ត្រីមាសទី៤ ២០២៤		ត្រីមាសទី៤ ២០២៣		បម្រែបម្រួល	
	ដុល្លារ	រៀល'០០០	ដុល្លារ	រៀល'០០០	រៀល'០០០	%
ចំណូលគោល	៤០៧.៤០៨	១.៦៥៨.៥៥៨	៦៦៥.៨៥៧	២.៧៣៦.៦៧២	(១.០៧៨.១១៤)	-៣៩,៤០
ថ្លៃដើមសេវាកម្ម	(១៩៥.២៨៣)	(៧៩៤.៩៩៧)	(២៧៦.៣៨១)	(១.១៣៥.៩២៦)	(៣៤០.៩២៩)	-៣០,០១
ចំណេញដុល	២១២.១២៥	៨៦៣.៥៦១	៣៨៩.៤៧៦	១.៦០០.៧៤៦	(៧៣៧.១៨៥)	-៤៦,០៥
ចំណូលផ្សេងៗ	១.៨៦២	៧.៥៨០	២៣.១៨៧	៩៥.២៩៩	(៨៧.៧១៩)	-៩២,០៥
ចំណាយប្រតិបត្តិការ និងចំណាយរដ្ឋបាល	(១០៥.០១៥)	(៤២៧.៥១៦)	(១៤៨.១៤០)	(៦០៨.៨៥៥)	(១៨១.៣៣៩)	-២៩,៧៨
ការចំណាយលើឱនភាព	(១៩.៨១១)	(៨០.៦៥១)	(១.៦១៧.៦៥៧)	(៦.៦៤៨.៥៧០)	(៦.៥៦៧.៩១៩)	-៩៨,៧៩
ចំណេញប្រតិបត្តិការសុទ្ធ	៨៩.១៦១	៣៦២.៩៧៤	(១.៣៥៣.១៣៤)	(៥.៥៦១.៣៨០)	៥.៩២៤.៣៥៤	១០៦,៥៣
ចំណាយហិរញ្ញវត្ថុ	(៤៤១.២២៩)	(១.៧៩៦.២៤៣)	(៤៣១.០១៤)	(១.៧៧១.៤៦៨)	២៩.៧៧៥	១,៤០
ខាតមុនបង់ពន្ធ	(៣៥២.០៦៨)	(១.៤៣៣.២៦៩)	(១.៧៨៤.១៤៨)	(៧.៣៣២.៨៤៨)	៥.៨៩៩.៥៧៩	-៨០,៤៥
ចំណាយពន្ធលើប្រាក់ចំណូល	(៣.៩៩៥)	(១៦.២៦៤)	(៦.៧១៤)	(២៧.៥៩៥)	(១១.៣៣១)	-៤១,០៦
ខាតក្រោយបង់ពន្ធ	(៣៥៦.០៦៣)	(១.៤៤៩.៥៣៣)	(១.៧៩០.៨៦២)	(៧.៣៦០.៤៤៣)	៥.៩១០.៩១០	-៨០,៣១

២. កាលវិភាគចំណូលតាមផ្នែក

	ត្រីមាសទី៤ ២០២៤		ត្រីមាសទី៤ ២០២៣		បម្រែបម្រួល	
	ដុល្លារ	រៀល'០០០	ដុល្លារ	រៀល'០០០	រៀល'០០០	%
ចំណូលពីការជួល	២៩១.៦៧៩	១.១៨៧.៤២៥	៤៧៩.៥៩២	១.៩៧១.១២៣	(៧៨៣.៦៩៨)	-៣៩,៧៦
ចំណូលពីការបង់ថ្លៃសេវា	៨៣.៧០១	៣៤០.៧៤៧	១២១.១០៥	៤៩៧.៧៤២	(១៥៦.៩៩៥)	-៣១,៥៤
ចំណូលទឹកភ្លើង	២៦.៦៩៣	១០៨.៦៦៧	៥៤.២៥៦	២២២.៩៩២	(១១៤.៣២៥)	-៥១,២៧
ចំណាត	៥.៣៣៥	២១.៧១៩	១០.៩០៤	៤៤.៨១៥	(២៣.០៩៦)	-៥១,៥៤
ចំណូលផ្សេងៗ	១.៨៦២	៧.៥៨០	២៣.១៨៧	៩៥.២៩៩	(៨៧.៧១៩)	-៩២,០៥
សរុប	៤០៩.២៧០	១.៦៦៦.១៣៨	៦៨៩.០៤៨	២.៨៣១.៩៧១	(១.១៦៥.៨៣៣)	-៤១,១៧

ប្រាក់ចំណូលពីការជួល និងការបង់ថ្លៃសេវាបានថយចុះ ដោយសារការថយចុះនៃអត្រាអ្នកជួល ពី ៧៥% នៅត្រីមាសទី៤ ឆ្នាំ ២០២៣ មកបច្ចុប្បន្នត្រឹម ៤៥% គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤។

៣. ការវិភាគប្រាក់ចំណេញដុល

	ត្រីមាសទី៤ ២០២៤		ត្រីមាសទី៤ ២០២៣		បម្រែបម្រួល	
	ដុល្លារ	រៀល'០០០	ដុល្លារ	រៀល'០០០	រៀល'០០០	%
ចំណេញដុល	២១២.១២៥	៨៦៣.៥៦១	៣៨៩.៤៧៦	១.៦០០.៧៤៦	(៧៣៧.១៨៥)	-៤៦,០៥

ប្រាក់ចំណេញដុលថយចុះដោយសារតែការថយចុះនៃអត្រាអ្នកជួល ពី៧៥% នៅត្រីមាសទី៤ ឆ្នាំ ២០២៣ មកបច្ចុប្បន្នត្រឹម ៤៥% គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤។

៤. ចំណេញ/(ខាត)មុនបង់ពន្ធ

	ត្រីមាសទី៤ ២០២៤		ត្រីមាសទី៤ ២០២៣		បម្រែបម្រួល	
	ដុល្លារ	រៀល'០០០	ដុល្លារ	រៀល'០០០	រៀល'០០០	%
ខាតមុនបង់ពន្ធ	(៣៥២.០៦៨)	(១.៤៣៣.២៦៩)	(១.៧៨៤.១៤៨)	(៧.៣៣២.៨៤៨)	៥.៨៩៩.៥៧៩	-៨០,៤៥

ការខាតបង់ មុនពេលបង់ពន្ធលើប្រាក់ចំណូលបានថយចុះក្នុងត្រីមាសនេះ ដោយសារការថយចុះនៃការចំណាយលើឱនភាព និងចំណាយផ្សេងៗ ខណៈដែលការចំណាយហិរញ្ញវត្ថុមានការកើនឡើងតិចតួច។ សម្រាប់ព័ត៌មានលម្អិតសូមពិនិត្យមើល៖

- កំណត់សម្គាល់លេខ ៨ - ទ្រព្យសម្បត្តិ និងបរិក្ខារ
- កំណត់សម្គាល់លេខ ២២ - ការចំណាយរដ្ឋបាល
- កំណត់សម្គាល់លេខ ២៣ - ការចំណាយលើឱនភាពទ្រព្យសម្បត្តិ និងបរិក្ខារ
- កំណត់សម្គាល់លេខ ២៤ - ការចំណាយលើឱនភាពទ្រព្យហិរញ្ញវត្ថុ
- កំណត់សម្គាល់លេខ ២៥ - ការចំណាយហិរញ្ញវត្ថុ



ក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី៤ ឆ្នាំ២០២៤ ដែលត្រូវបានត្រួតពិនិត្យដោយសវនករឯករាជ្យដូចដែលមានភ្ជាប់ក្នុងឧបសម្ព័ន្ធ។

៥. ចំណេញ/(ខាត)ក្រោយបង់ពន្ធ

	ត្រីមាសទី៤ ២០២៤		ត្រីមាសទី៤ ២០២៣		បម្រែបម្រួល	
	ដុល្លារ	រៀល'០០០	ដុល្លារ	រៀល'០០០	រៀល'០០០	%
ខាតក្រោយបង់ពន្ធ	(៣៥៦.០៦៣)	(១.៤៤៩.៥៣៣)	(១.៧៩០.៨៦២)	(៧.៣៦០.៤៤៣)	៥.៩១០.៩១០	-៨០,៣១

ចំពោះសេចក្តីលម្អិត លើការបម្រែបម្រួលការចំណាយលើពន្ធ ដែលប៉ះពាល់លើការខាតក្រោយពេលបង់ពន្ធសូមមេត្តាពិនិត្យមើលកំណត់សម្គាល់លេខ២៦៖ ចំណាយពន្ធលើប្រាក់ចំណូល និង កំណត់សម្គាល់លេខ២៨៖ បំណុលពន្ធតារ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុក្នុងត្រីមាសដែលត្រូវពិនិត្យឡើងវិញដោយសវនករឯករាជ្យ។

៦. ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

គិតត្រឹមត្រីមាសទី៤ ឆ្នាំ ២០២៤ កត្តាសំខាន់ដែលប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលបើប្រៀបធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ ២០២៣ គឺដោយសារតែ៖

- ការថយចុះនៃប្រាក់ចំណូលដោយសារតែការថយចុះនៃអត្រាអ្នកជួល។
- ការថយចុះនៃការចំណាយលើឱនភាព

ខ. កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

១. ការវិភាគពីលក្ខខណ្ឌនៃតម្រូវការនិងការផ្គត់ផ្គង់

យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សេដ្ឋកិច្ចនៅប្រទេសកម្ពុជាត្រូវបានគេព្យាករណ៍ថា នឹងមានការកើនឡើង ៥,៨ ភាគរយ នៅឆ្នាំ ២០២៤ និង ៦ ភាគរយ នៅឆ្នាំ ២០២៥ ។ កំណើននេះបណ្តាលមកពីវិស័យសំខាន់ៗដូចជា ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ព្រមទាំងការវិនិយោគផ្ទាល់ពីបរទេសខណៈពេលដែលអតិផរណាលើចំណីអាហារ មានភាពតិចតួច ព្រមទាំងការថយចុះនៃ តម្លៃប្រេងឥន្ធនៈ នៅពាក់កណ្តាលឆ្នាំ ២០២៤ ដែលបាននាំឱ្យការព្យាករណ៍លើអតិផរណាបានថយចុះ។ ការថយចុះនៃតម្លៃទំនិញ និងសេវា



កម្ម ដែលពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ជាមួយនឹង តម្លៃជីកសិកម្ម បានគាំទ្រសង្វាក់ផលិតកម្ម ក្នុងវិស័យកសិកម្ម។ ទោះបីជា ការវិនិយោគផ្ទាល់ពីបរទេសបន្តកើនឡើងក៏ពិតមែន ក៏ប៉ុន្តែសន្ទុះនៃកំណើនបានធ្លាក់ចុះបន្តិចមកត្រឹម ២ ពាន់លាន ដុល្លារ ត្រឹមពាក់កណ្តាលឆ្នាំ ២០២៤ ។ ការវិនិយោគ វិស័យមិនមែនហិរញ្ញវត្ថុ ជាកត្តាជំរុញកំណើនខណៈដែល វិស័យ ហិរញ្ញវត្ថុ មានការធ្លាក់ចុះដោយមូលហេតុ ប្រាក់ចំណេញរបស់ធនាគារមានការថយចុះ។

យ៉ាងណាមិញ វិស័យទេសចរណ៍នៅតែជាមូលដ្ឋានចម្បងនៃសេដ្ឋកិច្ចកម្ពុជាដោយមានការចូលរួមយ៉ាងសំខាន់ ក្នុងការបង្កើតការងារ និងឱកាសអាជីវកម្ម។ នៅឆ្នាំ ២០២៤ ប្រាក់ចំណូលពីវិស័យទេសចរណ៍បានកើនដល់ ៣.៦៣ ពាន់




លានដុល្លារ កើនឡើង ១៧,៨ ភាគរយ ប្រៀបធៀបនឹងឆ្នាំ មុន។ ប្រទេសកម្ពុជា បានទទួលភ្ញៀវទេសចរអន្តរជាតិ ចំនួន ៦.៧ លាននាក់ កើនឡើង ២២,៩ ភាគរយបើប្រៀប ធៀបនឹងចំនួន ៥.៤៥ លាននាក់ នៅឆ្នាំ ២០២៣។ ប្រទេសថៃ គឺជាប្រភពភ្ញៀវទេសចរបរទេសធំបំផុតដែល បានរួមចំណែកប្រមាណ ២.១៤ លាននាក់ បន្ទាប់ពី វៀត ណាម និង ចិន។ រដ្ឋាភិបាលកម្ពុជា បន្តវិនិយោគក្នុងការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអភិរក្សតំបន់ប្រវត្តិសាស្ត្រ ដើម្បីរក្សាកំណើន វិស័យទេសចរណ៍។ បន្ថែមពីនេះទៀត

រាជរដ្ឋាភិបាលកម្ពុជា ក៏បានខិតខំពង្រឹងកិច្ចសហការជាមួយក្រុមហ៊ុន ភ្នាក់ងារទេសចរណ៍ចិន អាកាសចរណ៍ និងទីផ្សារ ឌីជីថល ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀតនាឆ្នាំខាងមុខ។

ក្រឡេកទៅមើលវិស័យសំណង់ និងអចលនទ្រព្យរបស់កម្ពុជា កំពុងស្ថិតក្នុងស្ថានភាពឆ្ពោះទៅរកស្ថេរភាព។ ចំនួនគម្រោងវិនិយោគ ដែលបានអនុម័តបានធ្លាក់ចុះមកនៅត្រឹមប្រមាណ ២.១៩០ គម្រោង នៅត្រីមាសទី៤ ក្នុងឆ្នាំ ២០២៤។ យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថាគម្រោងវិនិយោគទាំងនេះបានគ្រប ដណ្តប់លើផ្ទៃដីច្រើនជាង ១០ លានម៉ែត្រការ៉េ នៅត្រីមាសចុងក្រោយនៃ ឆ្នាំ ២០២៤។ តាមការរំពឹងទុក វិស័យសំណង់ ត្រូវបានព្យាករណ៍ថានឹងមានការលូតលាស់ក្នុងអត្រាប្រចាំឆ្នាំ ៧,៣ ភាគរយ ចាប់ពីឆ្នាំ ២០២៦ ដល់ ២០២៨។ ទោះបីជា យ៉ាងណា អ្នកជំនាញរំពឹងថាឆ្នាំ ២០២៥ នឹងមានទាំងកត្តាប្រឈម និងឱកាស ដូចជាតម្រូវការទីផ្សារ និងទំនុកចិត្តរបស់ វិនិយោគិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យនេះ។

ចំពោះវិស័យការិយាល័យវិញ ជាមួយនឹងអត្រាជួល ៦៥,១ ភាគរយ និងវិស័យសម្រាប់ជួលផ្សារទំនើប ដែល មានអត្រាប្រមាណ ៦១,៨ ភាគរយ ដែលស្ថិតនៅអត្រាជួលអន្តរជាតិ បានបង្ហាញថា វិស័យជួលអចលនទ្រព្យនៅ

ប្រទេសកម្ពុជា កំពុងជួបនឹងបញ្ហាប្រឈម។ ថ្វីបើមានបញ្ហាទាំងនេះក៏ដោយ តម្លៃជួលទីតាំងផ្សារទំនើប សំខាន់ៗ នៅតែមានតម្លៃ ២២,៦ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដែលបង្ហាញពីភាពមិនសមស្របលើតម្លៃទីផ្សារ ទៅនឹង ទិដ្ឋភាពជាក់ស្តែង។



វិស័យការិយាល័យនៅក្នុងប្រទេសកម្ពុជា ត្រូវបានរំពឹងថានឹងមានការពង្រីកគួរឱ្យកត់សម្គាល់ ក្នុងឆ្នាំ ២០២៥ ជាពិសេសផ្នែក ការិយាល័យ កម្រិត A (Grade A) ។ អត្រាផ្គត់ផ្គង់អាគារ ការិយាល័យ កម្រិត A ត្រូវបានគេរំពឹងថា នឹងកើនឡើង ប្រមាណពី ៨០.០០០ ម៉ែត្រការ៉េ ក្នុងឆ្នាំ ២០២៤ ដល់ប្រហែល ២៨០.០០០ ម៉ែត្រការ៉េ ក្នុងឆ្នាំ ២០២៥។ កំណើនដ៏ច្រើននេះ បាន

កើនឡើងក្រោយការបញ្ចប់គម្រោងសាងសង់ អាគារពាណិជ្ជកម្មខ្ពស់ៗចំនួនប្រាំពីរគម្រោង ដូចដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០២៥ និងឆ្នាំ ២០២៦។ ក្រៅពីនេះ អត្រាផ្គត់ផ្គង់អាគារពហុកម្មសិទ្ធិត្រូវបានព្យាករណ៍ថា នឹងមានការកើនឡើងគួរឱ្យកត់សម្គាល់។ ទោះបីជាមានការកើនឡើងយ៉ាងឆាប់រហ័សក្នុងការផ្គត់ផ្គង់ក៏ដោយ អត្រាជួលការិយាល័យក្នុងទីក្រុងភ្នំពេញ បានជួបប្រទះនឹងការធ្លាក់ចុះជាមធ្យមក្នុង ឆ្នាំ ២០២៤។ តាមការវិភាគរបស់ភ្នាក់ងារអចលនទ្រព្យ CBRE Cambodia បង្ហាញថាតម្លៃជួលការិយាល័យនៅគ្រប់កម្រិតទាំងអស់បានធ្លាក់ចុះប្រហែល ៧ ភាគរយ ចាប់តាំងពីឆ្នាំ ២០២១។ ជាមួយនឹង ការិយាល័យ កម្រិត A មានតម្លៃចន្លោះពី ១៥ ទៅ ២៥ ដុល្លារក្នុងមួយខែ ការិយាល័យថ្នាក់ B មានតម្លៃចន្លោះពី ១០ ដុល្លារ ដល់ ១៧ ដុល្លារ ហើយការិយាល័យថ្នាក់ C ចាប់ផ្តើមពី ៦ ដុល្លារ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាកម្ម) ធ្វើឱ្យការជួលជាមធ្យមនៅក្នុងវិស័យការិយាល័យមានការថយចុះ។

ចំពោះវិស័យ សេវាកម្មអាជ្ញាធរ នៅក្នុងឆ្នាំ ២០២៤ ឃើញថាតម្លៃការ អាជ្ញាធរ នៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជាបានកើនឡើង។ នាចុងឆ្នាំ ២០២៤ ចំនួនសេវាកម្មផ្ទះល្វែងសរុបបានកើនឡើងដល់ ៨.៤០០ ដែលតំណាងឱ្យការកើនឡើងប្រចាំឆ្នាំ ចំនួន ២ ភាគរយ។

ក្នុងនោះដែរ អាជ្ញាធរ ភាគច្រើន (៩២ ភាគរយ) មានទីតាំងស្ថិតនៅក្នុង សង្កាត់ពាណិជ្ជកម្មកណ្តាល របស់រាជធានីភ្នំពេញ ក្នុងនោះ ខណ្ឌបឹងកេងកង មានការផ្គត់ផ្គង់ច្រើនជាងគេ ប្រមាណ ៣១ ភាគរយ ចំណែកឯ ខណ្ឌចំការមន និងខណ្ឌដូនពេញ ស្ថិតនៅលេខរៀងទី ២ និងទី ៣ ប្រមាណ ២១ និង ២០ ភាគរយ។ ខណៈពេលដែល អត្រាជួល ជាមធ្យមនៅតែមានកម្រិតទាប ប្រមាណ ៥៤ ភាគរយ។



២-ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

មិនមាន

៣-ការវិភាគលើពន្ធ

បច្ចុប្បន្ននេះ មិនមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុងបទប្បញ្ញត្តិពន្ធនៅក្នុងប្រទេសកម្ពុជា ដែលជះឥទ្ធិពលដល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទេ។

៤-ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ

មិនមាន

គ-ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ធៀបនឹងរយៈពេលដូចគ្នាគិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ប្រាក់ចំណូលត្រូវបានបង្ហាញនៅក្នុងផ្នែក ក នៃផ្នែកនេះ ហើយក៏មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលត្រួតពិនិត្យឡើងវិញដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ផងដែរ។

ឃ-ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ

ក្រុមហ៊ុន មិនធ្លាប់ជួបប្រទះផលប៉ះពាល់ ណាមួយលើការប្រែប្រួលនៃអត្រាប្តូរប្រាក់រវាង ដុល្លា និង រៀល ទេ។ ជាងនេះទៅទៀត អត្រាប្តូរប្រាក់រវាង ដុល្លា និង រៀល មានស្ថិរភាពគួរអោយកត់សម្គាល់។

ក្រុមហ៊ុន មិនធ្លាប់ជួបប្រទះផលប៉ះពាល់ជាសារវន្តលើអត្រាការប្រាក់ទេ ដោយសារកម្ចីធនាគារ និងសញ្ញាប័ណ្ណរបស់ ក្រុមហ៊ុន មានអត្រាការប្រាក់ថេរ ហើយមានឥណ្ឌាប្រតិទានរហូតដល់ឆ្នាំ ២០២៦ និង ២០២៧។

ក្រុមហ៊ុន មិនធ្លាប់ជួបប្រទះផលប៉ះពាល់ជាសារវន្ត ណាមួយលើតម្លៃទំនិញក្នុងអំឡុងពេលនេះទេ។

ង-ផលប៉ះពាល់នៃអតិផរណា

ក្រុមហ៊ុន មិនធ្លាប់ជួបប្រទះផលប៉ះពាល់ ណាមួយលើអតិផរណាក្នុងអំឡុងពេលនេះទេ។



ច-គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រាជរដ្ឋាភិបាល

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ហ្គោលដេន ទ្រី ជឿជាក់ថា មិនមានការប្រែប្រួលជាសារវន្តលើគោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុណាមួយ ដែលធ្វើឱ្យមានផលប៉ះពាល់ជាសារវន្តដល់លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទ នេះក្រោមការត្រួតពិនិត្យ ឬប៉ះពាល់ដល់លទ្ធផលប្រតិបត្តិការនាពេលអនាគតទេ។



ហត្ថលេខាអត្តលេខរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ

បានអាន និងឯកភាព

A handwritten signature in blue ink is written over a blue circular stamp. The stamp contains the text "ក្រុមហ៊ុន ហ្គី ទី ធី" (Golden Tree Co., Ltd.) in Khmer and "GOLDEN TREE Co., Ltd." in English, surrounded by a decorative border.

លោក ហុន អ៊ុយ

ប្រធានក្រុមប្រឹក្សាភិបាល
កាលបរិច្ឆេទ: ១១ មីនា ២០២៥

၂၃၁၈၈၈၈၈

ក្រុមហ៊ុនហ្វេសិន ភី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន: ០០០១២៣៧៣

របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ រហូតដល់

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

ក្រុមហ៊ុនហ្គោលដេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

មាតិកា

ទំព័រ

សេចក្តីបញ្ជាក់របស់ក្រុមប្រឹក្សាភិបាល	១
របាយការណ៍នៃការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល	២
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល	៥
របាយការណ៍ចំណេញ ឬខាត និង លទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល	៧
របាយការណ៍ស្តីពីបម្រែបម្រួលមូលធនសង្ខេបចន្លោះពេល	៩
របាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល	១០
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល	១២

ក្រុមហ៊ុនឃ្លោងដេន ទ្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

សេចក្តីបញ្ជាក់របស់ក្រុមប្រឹក្សាភិបាល

ជាមតិរបស់ក្រុមប្រឹក្សាភិបាល របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល របស់ក្រុមហ៊ុន ឃ្លោងដេន ទ្រី នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤, ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និង លទ្ធផលលម្អិតផ្សេងៗ សង្ខេបចន្លោះពេល, របាយការណ៍ស្តីពីបម្រែបម្រួលមូលធនសង្ខេបចន្លោះពេល និងរបាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេលសម្រាប់ដំណាច់ការិយបច្ឆេទ ១២ខែ ដែលបានបញ្ចប់ ព្រមទាំង កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត្រូវបានស្គាល់ជាមួយថា “របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល”) ត្រូវបានរៀបចំឡើងដោយផ្អែកលើគ្រប់ទិន្នន័យជាសារវន្តអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា ៣៤ របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។

ជំនួសឲ្យក្រុមប្រឹក្សាភិបាល

ហុង អ៊ុយ

ប្រធានក្រុមប្រឹក្សាភិបាល





Crowe (KH) Co., Ltd
Chartered Accountants
Member Crowe International

Unit 4B, 4th floor, K1 Building,
#148, Mao Tse Toung Blvd (St.245)
Songkat ToulTompong 2
Khan Chomkarmon, Phnom Penh
Kingdom of Cambodia
Main +855 23 216 717
Fax +855 23 216 727
www.crowe.com.kh
info@crowe.com.kh

របាយការណ៍នៃការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុ សង្ខេបចន្លោះពេល ជូនចំពោះភាគហ៊ុនិករបស់ ក្រុមហ៊ុន ហ្គោលដេន ទ្រី

យើងខ្ញុំបានធ្វើការត្រួតពិនិត្យនូវ របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ក្រុមហ៊ុន ហ្គោលដេន ទ្រី ហៅកាត់ថា (“ក្រុមហ៊ុន”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេលនាការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និង លទ្ធផលលម្អិតផ្សេងៗ, របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សង្ខេបចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ និង សេចក្តីសង្ខេបកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត្រូវបានទទួលស្គាល់ជារួមថា “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”)។ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនជាអ្នកទទួលខុសត្រូវ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជាលេខ៣៤ “ស្តីពីរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”។ ទំនួលខុសត្រូវរបស់យើងខ្ញុំគឺ ធ្វើការសន្និដ្ឋានទៅលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយផ្អែកលើការត្រួតពិនិត្យរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យ ដោយអនុលោមតាមស្តង់ដារអន្តរជាតិនៃកម្ពុជា ការត្រួតពិនិត្យលេខ ២៤១០ ស្តីពី “ការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុចន្លោះពេល ដែលធ្វើឡើងដោយសវនករ ឯករាជ្យរបស់ក្រុមហ៊ុន”។ ការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរួមមាន ការសាកសួរបុគ្គលិកដែលពាក់ព័ន្ធផ្ទាល់ដែលទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុ និងគណនេយ្យ ព្រមទាំងការអនុវត្តនូវ ការវិភាគ និងនីតិវិធីក្នុងការត្រួតពិនិត្យផ្សេងៗ។ ដោយនីតិវិធីនៃការត្រួតពិនិត្យមានវិសាលភាពតូចជាងការធ្វើសវនកម្ម អនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ជាលទ្ធផល ពុំអាចឱ្យយើងធានាបានថាយើងនឹងអាចកំនត់បាននូវរាល់បញ្ហាសំខាន់ៗទាំងអស់បានឡើយ។ ដូច្នេះ យើងខ្ញុំពុំបញ្ចេញមតិសវនកម្មឡើយ។



**របាយការណ៍នៃការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
ចូលចំពោះភាគហ៊ុនិករបស់ ក្រុមហ៊ុនហ្គោលដេន ភី (ភីអិលអិលអិល)**

ការសង្កេតឆ្លងលើបញ្ហា

ដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ ៨ នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលក្នុងនោះរួមមានទ្រព្យ និងបរិក្ខារ
របស់ក្រុមហ៊ុនមានចំនួន ៧.៦០៥.៥០០ ដុល្លារអាមេរិក ដែលជាទ្រព្យកំពុងស្ថិតក្នុងដំណាក់កាលសាងសង់។

គណៈគ្រប់គ្រងមានទស្សនៈថាមិនតម្រូវឱ្យមានការការទទួលស្គាល់លើការធ្លាក់ចុះចំពោះ តម្លៃយោងនៃទ្រព្យ
សកម្ម ដែលកំពុងសាងសង់នោះទេ ដោយតម្លៃប៉ាន់ស្មាននៃការលក់ទ្រព្យសកម្មមានទំហំធំជាងតម្លៃយោងនៃទ្រព្យ។
តម្លៃប៉ាន់ស្មាននៃការលក់ទ្រព្យ គឺផ្អែកលើតម្លៃទីផ្សារ ដែលមានបញ្ជាក់នៅក្នុងរបាយការណ៍វាយតម្លៃអចលន
ទ្រព្យរបស់ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ។

យើងពុំអាចទទួលបានភស្តុតាងសរសេរកម្មដែលសមស្របគ្រប់គ្រាន់ទាក់ទងនឹងការវាយតម្លៃថា គ្មានការធ្លាក់ចំពោះ
តម្លៃយោងនៃទ្រព្យដែលបានបញ្ជាក់ខាងលើនោះទេ ដោយអនុលោមតាម CIAS 36 ការធ្លាក់ចុះតម្លៃនៃទ្រព្យ
សកម្ម។

ភាពសមស្របនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នលើមូលដ្ឋាននិរន្តរភាព

ដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ ៣.២ នៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន, របាយការណ៍
ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នរបស់ក្រុមហ៊ុនត្រូវបានរៀបចំដោយផ្អែកលើការសន្មតថា ក្រុមហ៊ុននឹងបន្តនិរន្តរភាព
របស់ខ្លួន។ ការអនុវត្តមូលដ្ឋាននិរន្តរភាព គឺផ្អែកលើការសន្មតពីភាពពិតប្រាកដនៃទ្រព្យរបស់ក្រុមហ៊ុន ហើយមាន
លទ្ធភាពសងបំណុលរបស់ខ្លួនបានផ្អែកតាមដំណើរការប្រក្រតីនៃអាជីវកម្ម។

ព្រឹត្តិការណ៍ ឬលក្ខខណ្ឌដូចដែលបានកំណត់ខាងក្រោមបង្ហាញពីវត្តមាននៃភាពមិនប្រាកដប្រជាជាសារវន្ត ដែល
អាចបង្កឱ្យមានការសង្ស័យ អំពីសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាព៖



**របាយការណ៍នៃការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល
ជូនចំពោះភាគហ៊ុនិករបស់ ក្រុមហ៊ុនហ្គេណេស ភីអិល (ភីអិលអិលអិល)**

ភាពសមស្របនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលមូលដ្ឋាននិរន្តរភាព (ភីអិលអិលអិល)

- (ក) យើងសូមទាញចំណាប់អារម្មណ៍ទៅលើកំណត់សម្គាល់ ១៥(ក) និង ៣៣ នៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ទាក់ទងនឹងការមិនបានបំពេញកាតព្វកិច្ចសងប្រាក់កម្ចី១, ប្រាក់កម្ចី២ និងប្រាក់កម្ចី៣របស់ក្រុមហ៊ុនដូចបានបញ្ជាក់នៅក្នុងកថាខណ្ឌមុន និងកំណត់សម្គាល់ ១៥(ក) និង ៣៣ នៃរបាយការណ៍ហិរញ្ញវត្ថុ។ ក្រុមហ៊ុនបានស្នើសុំឱ្យរៀបចំឥណទានឡើងវិញនៃប្រាក់កម្ចីជាមួយធនាគារ ដែលទទួលបានការយល់ព្រមពីធនាគារនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៤ សម្រាប់រយៈពេល ៦ ខែ លើកម្ចីទាំងអស់។ កិច្ចសន្យាថ្មីត្រូវបានកំណត់ឱ្យទូទាត់ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៥ សម្រាប់កម្ចីទាំងអស់។ ព័ត៌មានលម្អិតបន្ថែមត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ១៥ (ក) នៃរបាយការណ៍ហិរញ្ញវត្ថុ។
- (ខ) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បំណុលរយៈពេលខ្លីរបស់ក្រុមហ៊ុនបានលើសពីទ្រព្យសកម្មរយៈពេលខ្លីរបស់ខ្លួនចំនួន ៩.៣១៩.៨៦៨ ដុល្លារអាមេរិក។

យើងមិនអាចកំណត់បានថា តើការប្រើប្រាស់មូលដ្ឋាននិរន្តរភាពក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ក្រុមហ៊ុនមានភាពត្រឹមត្រូវនោះទេ។

សេចក្តីសន្និដ្ឋាន

យោងតាមការត្រួតពិនិត្យរបស់យើង លើកលែងតែបញ្ហាដូចដែលបានពន្យល់នៅក្នុងកថាខណ្ឌខាងលើ ស្តីពីការសង្កត់ធ្ងន់លើបញ្ហា និងភាពសមស្របនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលដោយផ្អែកលើមូលដ្ឋាននិរន្តរភាព មិនមានបញ្ហាណាមួយដែលធ្វើឱ្យយើងជឿជាក់ថារបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលដែលភ្ជាប់មកជាមួយនេះ មិនត្រូវបានរៀបចំសមស្របទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជាលេខ ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល” នោះទេ។

Crowe (KH) Co., Ltd.
 ក្រុមហ៊ុនស្នងការគណនេយ្យកម្ពុជា

Onn Kien Hoe
 អភិបាល
 ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៥



ក្រុមហ៊ុនហ្វេនដេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល

គិតត្រឹមការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម		បានធ្វើសវនកម្ម	
		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		ដុល្លារអាមេរិក	ខ្មែរពាន់រៀល (កំណត់សម្គាល់៤)	ដុល្លារអាមេរិក	ខ្មែរពាន់រៀល (កំណត់សម្គាល់៤)
ទ្រព្យសកម្ម					
ទ្រព្យសកម្មរយៈពេលវែង					
ទ្រព្យសម្បត្តិ និង បរិក្ខារ	៨	៧.៧៣៩.៣០៤	៣១.១៥០.៦៩៩	៧.៨៥៦.២៧៧	៣២.០៩២.៨៩២
ទ្រព្យវិនិយោគ	៩	២១.៦៩០.០០០	៨៧.៣០២.២៥០	២២.០៩៨.០៦២	៩០.២៧០.៥៨៣
សិទ្ធិនៃការប្រើប្រាស់ទ្រព្យ	១០	២៧.៥០៧	១១០.៧១៦	៥៤.៩៩៩	២២៤.៦៧១
ទ្រព្យអរូបី	១១	១២.១១៨	៤៨.៧៧៥	១៣.៥៣០	៥៥.២៧០
		២៩.៥៤៨.៩២៩	១១៨.៦១២.៤៤០	៣០.០២២.៨៦៨	១២២.៦៤៣.៤១៦
ទ្រព្យសកម្មរយៈពេលខ្លី					
គណនីអតិថិជនពាណិជ្ជកម្ម និងគណនី					
ត្រូវទទួលផ្សេងៗ	១២	១៦៨.៧៩០	៦៧៩.៣៨០	១.៣៨៧.៦៩៩	៥.៦៦៨.៧៥០
ទឹកប្រាក់ដែលត្រូវទទួលពីភាគីពាក់ព័ន្ធ	២៧	-	-	១៥២.០១៦	៦២០.៩៨៥
សាច់ប្រាក់ និងសមតុល្យធនាគារ	១៣	៥០.៧៣៨	២០៤.២២០	៦.៤៩៣	២៦.៥២៤
		២១៩.៥២៨	៨៨៣.៦០០	១.៥៤៦.២០៨	៦.៣១៦.២៥៩
ទ្រព្យសកម្មសរុប		២៩.៧៦៨.៤៥៧	១១៩.៤៩៦.០៤០	៣១.៥៦៩.០៧៦	១២៨.៩៥៩.៦៧៥
មូលធន និងបំណុល					
មូលធន					
ដើមទុន	១៤	៥.០០០.០០០	២០.០០០.០០០	៥.០០០.០០០	២០.០០០.០០០
ខាតរក្សាទុក		(៣.៤២៥.៤៦២)	(១៣.៥៤០.២៨៩)	(១.៤៤៥.២៤០)	(៥.៣៤៩.៨៥៧)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(១២២.១៩៤)	-	(១២៨.៩៨៩)
មូលធនសរុប		១.៥៧៤.៥៣៨	៦.៣៣៧.៥១៧	៣.៥៥៤.៧៦០	១៤.៥២១.១៥៤

ក្រុមហ៊ុនហ្គោលជេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល (តំបន់ទី១)

គិតត្រឹមការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម		បានធ្វើសវនកម្ម	
		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		ដុល្លារអាមេរិក	ខ្មែរពាន់រៀល (កំណត់សម្គាល់៤)	ដុល្លារអាមេរិក	ខ្មែរពាន់រៀល (កំណត់សម្គាល់៤)
បំណុល					
បំណុលរយៈពេលវែង					
ប្រាក់កម្ចី	១៥	១២.០២៥.៦៩១	៤៨.៤០៣.២០៥	១២.៩៤៨.៧៣៩	៥២.៨៩៥.៥៩៩
បំណុលភតិសន្យា	១៦	-	-	៣៤.៤៨៨	១៤០.៨៨៣
មូលបត្របំណុលសាជីវកម្ម	១៧	១.៤៦៨.១០៩	៥.៩០៩.១៣៩	១.៤៦៨.១០៩	៥.៩៩៧.២២៥
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនី ត្រូវបង់ផ្សេងៗ	១៨	៧២៨.៦០២	២.៩៣២.៦២៣	៨២៥.៣៥៣	៣.៣៧១.៥៦៧
ទឹកប្រាក់ដែលត្រូវបង់ទៅភាគីពាក់ព័ន្ធ	២៧	៤.៣៥២.១៧១	១៧.៥១៧.៤៨៨	៤.៩៣៣.៧៣៦	២០.១៥៤.៣១២
ពន្ធពន្យារលើបំណុល	២៨	-	-	៤៩៧.៧០៦	២.០៣៣.១២៩
		១៨.៥៧៤.៥២៣	៧៤.៧៦២.៤៥៥	២០.៧០៨.១៣១	៨៤.៥៩២.៧១៥
បំណុលរយៈពេលខ្លី					
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនី ត្រូវបង់ផ្សេងៗ	១៨	៦០៥.៩១០	២.៤៣៨.៧៨៨	៥៣៩.៤៤៩	២.២០៣.៦៤៩
ប្រាក់កម្ចី	១៥	៥.៨៩៣.៦៩៨	២៣.៧២២.១៣៤	៣.៧៥៤.៣៥២	១៥.៣៣៦.៥២៨
បំណុលភតិសន្យា	១៦	៣៤.៤៨៧	១៣៨.៨១០	៣១.៨៤៤	១៣០.០៨៣
មូលបត្របំណុលសាជីវកម្ម	១៧	៧.១៣៧	២៨.៧២៦	៧.១៣៧	២៩.១៥៥
ឥណទានវិបារ្យបន៍	១៩	២.៩៩៨.១៦៤	១២.០៦៧.៦១០	២.៩៧៣.៤០៣	១២.១៤៦.៣៥១
		៩.៥៣៩.៣៩៦	៣៨.៣៩៦.០៦៨	៧.៣០៦.១៨៥	២៩.៨៤៥.៧៦៦
បំណុលសរុប		២៨.១១៣.៩១៩	១១៣.១៥៨.៥២៣	២៨.០១៤.៣១៦	១១៤.៤៣៨.៤៨១
មូលធន និងបំណុលសរុប		២៩.៦៨៨.៤៥៧	១១៩.៤៩៦.០៤០	៣១.៥៦៩.០៧៦	១២៨.៩៥៩.៦៧៥

ក្រុមហ៊ុនហ្គេណេស ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

របាយការណ៍ចំណេញ ឬខាត និង លទ្ធផលលម្អិតផ្សេងៗសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣ ខែត្រីម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ខ្មែរពាន់រៀល (កំណត់សម្គាល់៤)		មិនបានធ្វើសវនកម្ម ៣ ខែត្រីម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ខ្មែរពាន់រៀល (កំណត់សម្គាល់៤)	
ចំណូល	២០	៤០៧.៤០៨	១.៦៥៨.៥៥៨	៦៦៥.៨៥៧	២.៧៣៦.៦៧២
ថ្លៃដើម	២១	(១៩៥.២៨៣)	(៧៩៤.៩៩៧)	(២៧៦.៣៨១)	(១.១៣៥.៩២៦)
ចំណេញដុល		២១២.១២៥	៨៦៣.៥៦១	៣៨៩.៤៧៦	១.៦០០.៧៤៦
ចំណូលផ្សេងៗ		១.៨៦២	៧.៥៨០	២៣.១៨៧	៩៥.២៩៩
ចំណាយរដ្ឋបាល	២២	(១០៥.០១៥)	(៤២៧.៥១៦)	(១៤៨.១៤០)	(៦០៨.៨៥៥)
ការ(ខាតបង់)/ការទទួលស្គាល់មកវិញលើ					
ទ្រព្យសម្បត្តិ និង បរិក្ខារ	២៣	-	-	(១.៦២៨.០០០)	(៦.៦៩១.០៨០)
ទ្រព្យសកម្មហិរញ្ញវត្ថុ	២៤	(១៩.៨១១)	(៨០.៦៥១)	១០.៣៤៣	៤២.៥១០
ចំណេញ/(ខាត)ប្រតិបត្តិការ		៨៩.១៦១	៣៦២.៩៧៤	(១.៣៥៣.១៣៤)	(៥.៥៦១.៣៨០)
ចំណាយហិរញ្ញប្បទាន	២៥	(៤៤១.២២៩)	(១.៧៩៦.២៤៣)	(៤៣១.០១៤)	(១.៧៧១.៤៦៨)
ខាតមុនបង់ពន្ធ		(៣៥២.០៦៨)	(១.៤៣៣.២៦៩)	(១.៧៨៤.១៤៨)	(៧.៣៣២.៨៤៤)
ចំណាយពន្ធលើប្រាក់ចំណូល	២៦	(៣.៩៩៥)	(១៦.២៦៤)	(៦.៧១៤)	(២៧.៥៩៥)
ខាតក្នុងការិយបរិច្ឆេទ		(៣៥៦.០៦៣)	(១.៤៤៩.៥៣៣)	(១.៧៩០.៨៦២)	(៧.៣៦០.៤៣៩)
ចំណូលលម្អិតផ្សេងៗ		-	-	-	-
ចំណាយលម្អិតសរុប		(៣៥៦.០៦៣)	(១.៤៤៩.៥៣៣)	(១.៧៩០.៨៦២)	(៧.៣៦០.៤៣៩)

ប្រាក់ខាតក្នុងមួយភាគហ៊ុន ដែលអាចបែងចែកទៅភាគហ៊ុននិករបស់ក្រុមហ៊ុន ក្នុងការិយបរិច្ឆេទនេះមានដូចខាងក្រោម៖

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣ ខែត្រីម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ខ្មែរពាន់រៀល (កំណត់សម្គាល់៤)		មិនបានធ្វើសវនកម្ម ៣ ខែត្រីម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ខ្មែរពាន់រៀល (កំណត់សម្គាល់៤)	
ខាតគោលក្នុងមួយភាគហ៊ុន	២៩	(០,៣៥៦)	(១,៤៥០)	(១,៧៩១)	(៧,៣៦០)
ខាតថយចុះក្នុងមួយភាគហ៊ុន	២៩	(០,៣៥៦)	(១,៤៥០)	(១,៧៩១)	(៧,៣៦០)

ក្រុមហ៊ុនហ្គេលដេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

របាយការណ៍ចំណេញ ឬខាត និង លទ្ធផលលម្អិតផ្សេងៗសង្ខេបបណ្តោះអាសន្ន (តំណែងជាមុន)

សម្រាប់ការិយបរិច្ឆេទថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ១២ ខែត្រីម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ខ្មែរពាន់រៀល (កំណត់សម្គាល់៤)		បានធ្វើសវនកម្ម ១២ ខែត្រីម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ខ្មែរពាន់រៀល (កំណត់សម្គាល់៤)	
ចំណូល	២០	២.០២០.៣៣២	៨.២២៤.៧៧២	២.៧៣៦.០០៦	១១.២៤៤.៩៨៥
ថ្លៃដើម	២១	(៨៤៦.៦៧៩)	(៣.៤៤៦.៨៣០)	(៩៤២.៧៨៤)	(៣.៨៧៤.៨៤២)
ចំណេញដុល		១.១៧៣.៦៥៣	៤.៧៧៧.៩៤២	១.៧៩៣.២២២	៧.៣៧០.១៤៣
ចំណូលផ្សេងៗ		១៤.៩៤៧	៦០.៨៤៩	៤៤.៣៦១	១៨២.៣២៤
ចំណាយរដ្ឋបាល	២២	(១.៨៨១.៩៩៨)	(៧.៦៦១.៦១៣)	(៥៥២.០២៤)	(២.២៦៨.៨១៩)
ការខាតបង់លើ					
- ទ្រព្យសម្បត្តិ និង បរិក្ខារ	២៣	-	-	(១.៦២៨.០០០)	(៦.៦៩១.០៨០)
- ទ្រព្យសកម្មហិរញ្ញវត្ថុ	២៤	(១៩.៨១១)	(៨០.៦៥១)	(២១០.២៥៥)	(៨៦៤.១៤៨)
ខាតប្រតិបត្តិការ		(៧១៣.២០៩)	(២.៩០៣.៤៧៣)	(៥៥២.៦៩៦)	(២.២៧១.៥៨០)
ចំណាយហិរញ្ញប្បទាន	២៥	(១.៧៤៤.៣៦៦)	(៧.១០១.៣១៤)	(១.៦៩៧.៩២៣)	(៦.៩៧៨.៤៦៤)
ខាតមុនបង់ពន្ធ		(២.៤៥៧.៥២៣)	(១០.០០៤.៧៨៧)	(២.២៥០.៦១៩)	(៩.២៥០.០៤៤)
ចំណាយពន្ធលើប្រាក់ចំណូល	២៦	៤៧៧.៣៥៣	១.៩៤៣.៣០៤	៧៩.៨៩៩	៣២៨.៣៨៥
ខាតក្នុងការិយបរិច្ឆេទ		(១.៩៨០.១៧០)	(៨.០៦១.៤៨៣)	(២.១៧០.៧២០)	(៨.៩២១.៦៥៩)
ចំណូលលម្អិតផ្សេងៗ		-	-	-	-
ចំណាយលម្អិតសរុប		(១.៩៨០.១៧០)	(៨.០៦១.៤៨៣)	(២.១៧០.៧២០)	(៨.៩២១.៦៥៩)

ប្រាក់ខាតក្នុងមួយភាគហ៊ុន ដែលអាចបែងចែកទៅភាគហ៊ុននិករបស់ក្រុមហ៊ុន ក្នុងការិយបរិច្ឆេទនេះមានដូចខាងក្រោម៖

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ១២ ខែត្រីម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ខ្មែរពាន់រៀល (កំណត់សម្គាល់៤)		បានធ្វើសវនកម្ម ១២ ខែត្រីម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ខ្មែរពាន់រៀល (កំណត់សម្គាល់៤)	
ខាតគោលក្នុងមួយភាគហ៊ុន	២៩	(១,៩៨០)	(៨,០៦១)	(២,១៧១)	(៨,៩២២)
ខាតថយចុះក្នុងមួយភាគហ៊ុន	២៩	(១,៩៨០)	(៨,០៦១)	(២,១៧១)	(៨,៩២២)

ក្រុមហ៊ុនហ្គេណេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

របាយការណ៍ស្តីពីប្រែប្រួលមូលធនសង្ខេបចន្លោះពេល

សម្រាប់ការិយបរិច្ឆេទថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤

	កំណត់ សម្គាល់	ដើមទុន ដុល្លារអាមេរិក	(ខាតបង់)/ ចំណេញរក្សាទុក ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ខ្មែរពាន់រៀល (កំណត់សម្គាល់៤)
សមតុល្យគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤					
(បានធ្វើសវនកម្ម)		៥.០០០.០០០	(១.៤៤៥.២៤០)	៣.៥៥៤.៧៦០	១៤.៥២១.១៩៤
ចំណាយលម្អិតសរុប		-	(១.៩៨០.២២២)	(១.៩៨០.២២២)	(៨.០៦១.៤៨៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	-	(១២២.១៩៤)
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		៥.០០០.០០០	(៣.៤២៥.៤៦២)	១.៥៧៤.៥៣៨	៦.៣៣៧.៥១៧
សមតុល្យគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣					
(បានធ្វើសវនកម្ម)		៥.០០០.០០០	៧២៥.៤៨០	៥.៧២៥.៤៨០	២៣.៥៧១.៨០២
សរុបការចំណាយលម្អិត		-	(២.១៧០.៧២០)	(២.១៧០.៧២០)	(៨.៩២១.៦៥៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	-	(១២៨.៩៤៩)
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		៥.០០០.០០០	(១.៤៤៥.២៤០)	៣.៥៥៤.៧៦០	១៤.៥២១.១៩៤

ក្រុមហ៊ុនហ្គេលដេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

របាយការណ៍លំហូរសាច់ប្រាក់សង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ១២ ខែត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ខ្មែរពាន់រៀល (កំណត់សម្គាល់៤)		បានធ្វើសវនកម្ម ១២ ខែត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ខ្មែរពាន់រៀល (កំណត់សម្គាល់៤)	
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ខាតមុនបង់ពន្ធ		(២.៤៥៧.៥៧៥)	(១០.០០៤.៧៨៧)	(២.២៥០.៦១៩)	(៩.២៥០.០៤៤)
និយ័តកម្ម៖					
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ	៨	១៣០.៧៧២	៥៣២.៣៧៣	១៣៧.១៥៥	៥៦៣.៧០៧
រំលស់ទ្រព្យវិនិយោគ	៩	៤០៨.០៦២	១.៦៦១.២២០	៤០៨.០៦១	១.៦៧៧.១៣១
រំលស់សិទ្ធិនៃការប្រើប្រាស់ទ្រព្យ	១០	២៧.៤៩២	១១១.៩២០	២៧.៤៩១	១១២.៩៨៨
រំលស់ទ្រព្យអរូបី	១១	១.៤១២	៥.៧៤៨	៥៨៨	២.៤១៧
ចំណាយហិរញ្ញប្បទាន	២៥	១.៧៤៤.៣៦៦	៧.១០១.៣១៤	១.៦៩៧.៩២៣	៦.៩៧៨.៤៦៤
ការខាតបង់លើឱនភាពចំណាយ៖					
- ទ្រព្យសម្បត្តិ និង បរិក្ខារ	២៣	-	-	១.៦២៨.០០០	៦.៦៩១.០៨០
- គណនីអតិថិជនពាណិជ្ជកម្ម	២៤	១៩.៨១១	៨០.៦៥១	២១០.២៥៥	៨៦៤.១៤៨
ចំណូលប្រតិបត្តិការមុនបម្រែបម្រួល ដើមទុនបង្វិល					
		(១២៥.៦៦០)	(៥១១.៥៦១)	១.៨៥៨.៨៥៤	៧.៦៣៩.៨៩១
បម្រែបម្រួលដើមទុនបង្វិល៖					
- គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវ ទទួលផ្សេងៗ		១.១៩៩.០៩៨	៤.៨២៥.៤៥៨	(១.១៦១.៣៩០)	(៤.៧៤៤.២៧៨)
- គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវ បង់ផ្សេងៗ		២២.២៦៩	៨៩.៦៣៣	៦០.៣៤៥	២៤៦.៥០៩
សាច់ប្រាក់បានមកពីសកម្មភាពប្រតិបត្តិការ					
ពន្ធលើប្រាក់ចំណូលបានបង់រួច		១.០៩៥.៧០៧	៤.៤០៣.៥៣០	៧៥៧.៨០៩	៣.១៤២.១២២
ការប្រាក់ឥណទានវិបារូបន៍បង់រួច		(២០៦.០៥៣)	(១០៧០.៨៦៣)	(២៣០.៦៨០)	(៩៤២.៣២៨)
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពប្រតិបត្តិការ					
		៨០៩.៦៦៤	៣.២៩២.២៩៧	៥២៧.៤៧៤	២.៤៤៦.៣២៦
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៨	(១៣.៧៩៩)	(៥៥.៥៤១)	(៦៧.៧២៧)	(២៧៦.៦៦៥)
ការទិញទ្រព្យវិនិយោគ	៩	-	-	(១២.២៩១)	(៥០.២០៩)
ការទិញទ្រព្យអរូបី	១១	-	-	(១៤.១១៨)	(៥៧.៦៧២)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ					
		(១៣.៧៩៩)	(៥៥.៥៤១)	(៩៤.១៣៦)	(៣៨៤.៥៤៦)

ក្រុមហ៊ុនហ្គេលដេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

របាយការណ៍លំហូរសាច់ប្រាក់សង្ខេបបណ្តោះអាសន្ន (តពីទំព័រមុន)

សម្រាប់កាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ១២ ខែត្រីម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់៤)	មិនបានធ្វើសវនកម្ម ១២ ខែត្រីម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់៤)		
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
បានទទួលការបង់ប្រាក់ពីមូលបត្របំណុល					
សាជីវកម្ម	-	-	១.៤៧៤.៨៨៥	៦.០២៤.៩០៥	
ការប្រាក់បានបង់	(១.៥២៦.៧១៧)	(៦.១៤៥.០៣៧)	(១.៤៣៧.៦៧៦)	(៥.៨៧២.៩០៦)	
ការខ្ចីបន្ថែម/(ទូទាត់សង)កម្ចីធនាគារ	១.២១៦.២៤៨	៤.៨៩៥.៣៩៨	(៥៩៩.២៩២)	(២.៤៤៨.១០៨)	
ការទូទាត់សងបំណុលភតិសន្យា	១៦	(៣១.៨៥៥)	(២៩.៤០៣)	(១២០.១១១)	
ការទូទាត់សងផ្នែកការប្រាក់នៃការជួល	១៦	(៤.១៥៥)	(៦.៥៩៧)	(២៦.៩៤៩)	
ការទូទាត់សងទៅភាគីពាក់ព័ន្ធ		(៥៨១.៥៦៥)	(៧៦៦.២៦៤)	(៣.១៣០.១៨៨)	
បុរេប្រទានទៅភាគីពាក់ព័ន្ធ		១៥២.០១៦	៦១១.៨៦៤	៥២២.៤៤២	
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាព ហិរញ្ញប្បទាន		(៧៧៦.០១៨)	(៣.១២៣.៤៧៤)	(៨៤១.៩០៥)	(៣.៤៣៩.១៨១)
បម្រែបម្រួលសាច់ប្រាក់ និងសាច់ប្រាក់ សមមូលសុទ្ធ					
		១៩.៤៨៤	៧១.៧៣១	(៤៣៥.៥៩៧)	(១.៧៣២.៩៤១)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅ ដើមការិយបរិច្ឆេទ	(២.៩៦៦.៩១០)	(១១.៩៤១.៨១៣)	(២.៥៣១.៣១៣)	(១០.៣៤០.៤១៤)	
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៦.៦៩២	-	-	(៤៦.៤៧២)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅ ចុងការិយបរិច្ឆេទ		(២.៩៤៧.៤២៦)	(១១.៨៦៣.៣៩០)	(២.៩៦៦.៩១០)	(១២.១១៩.៨២៧)
សាច់ប្រាក់ និងសមមូលសាច់ប្រាក់ មានដូចខាងក្រោម៖					
		មិនបានធ្វើសវនកម្ម ១២ ខែត្រីម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ខ្មែរពាន់រៀល		បានធ្វើសវនកម្ម ១២ ខែត្រីម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ខ្មែរពាន់រៀល	
សាច់ប្រាក់ និងសមតុល្យធនាគារ	៥០.៧៣៨	២០៤.២២០	៦.៤៩៣	២៦.៥២៤	
ឥណទានវិបារ្យបន្ត	(២.៩៩៨.១៦៤)	(១២.០៦៧.៦១០)	(២.៩៧៣.៤០៣)	(១២.១៤៦.៣៥១)	
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	(២.៩៤៧.៤២៦)	(១១.៨៦៣.៣៩០)	(២.៩៦៦.៩១០)	(១២.១១៩.៨២៧)	

ក្រុមហ៊ុនហ្គេណេន ទ្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន: ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

១. ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុន ហ្គេណេន ទ្រី ហៅកាត់ថា (“ក្រុមហ៊ុន”) បានចុះបញ្ជីពាណិជ្ជកម្មនៅ ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០០៦ ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនត្រូវបានអនុម័តដោយនិយ័តកម្មលម្អិតកម្ពុជា (“ន.ម.ក”) ឲ្យបោះផ្សាយមូលបត្របំណុលបែតង សាជីវកម្មដំបូងរបស់កម្ពុជា មូលបត្រនេះមិនមានទ្រព្យធានា មិនមែនជាកាតព្វកិច្ចកម្រិតទាប ក្នុងទម្រង់ ចុះបញ្ជី និងមិនមានការធានា ចុះថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ ។ ទំហំមូលបត្របំណុលសរុបដែលបាន អនុម័តមានចំនួន ១២ ពាន់លានរៀល ដែលមានតម្លៃស្មើ ១០០.០០០ រៀល ក្នុងមួយឯកតា អត្រាការប្រាក់ ប្រចាំឆ្នាំ ៧% ការទូទាត់ការប្រាក់រៀងរាល់ពាក់កណ្តាលឆ្នាំម្តង និង មានរយៈពេល៥ឆ្នាំ។ មូលបត្រ បំណុលត្រូវបានចុះបញ្ជីនៅលើទីផ្សារមូលបត្រកម្ពុជា (“ផ.ម.ក”) នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣។

ទីស្នាក់ការ និងទីតាំងអាជីវកម្មរបស់ក្រុមហ៊ុនស្ថិតនៅ ដីឡូត៍ A ផ្លូវ ១៦៩ សង្កាត់វាលវែង ខណ្ឌ៧មករា រាជ ធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

២. សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុនគឺការជួលការិយាល័យ និងអាជ្ញាធរមែន។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

៣.១. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលត្រូវបានរៀបចំនាកាលបរិច្ឆេទ និងសម្រាប់រយៈពេល បញ្ចប់គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤។ របាយការណ៍សង្ខេបនេះត្រូវបានរៀបចំឡើងដោយ អនុលោមទៅតាម ស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជាលេខ ៣៩ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុ ចន្លោះពេល”។ របាយការណ៍សង្ខេបនេះមិនបានបញ្ចូលរាល់ព័ត៌មាន ដែលតម្រូវឲ្យមានក្នុងរបាយ ការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ដែលអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និង គួរតែត្រូវបានអានគូបផ្សំជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មចន្លោះពេល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងកំណត់សម្គាល់សម្រាប់របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល នោះទេ។

ក្រុមហ៊ុនហ្គេលដេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន: ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តព្វីទំព័រមុន)

៣.២. និរន្តរភាព

ក្នុងអំឡុងពេលហិរញ្ញវត្ថុបច្ចុប្បន្ន ក្រុមហ៊ុនបានខាតបង់សុទ្ធចំនួន ១.៩៨០.២២២ ដុល្លារអាមេរិក។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បំណុលរយៈពេលខ្លីរបស់ក្រុមហ៊ុនមានទំហំលើសពីទ្រព្យសកម្ម រយៈពេលខ្លីរបស់ខ្លួនចំនួន ៩.៣១៩.៨៦៨ ដុល្លារអាមេរិក។

របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ត្រូវបានរៀបចំឡើងដោយឈរលើមូលដ្ឋាននៃគោលការណ៍គណនេយ្យនិរន្តរភាព ដោយលោក ហុង អ៊ុយ ដែលជាភាគហ៊ុនិកធំមួយក្នុងចំណោមភាគហ៊ុនិកផ្សេងទៀតបានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុនដើម្បីឲ្យក្រុមហ៊ុនអាចបន្តដំណើរការបានដោយនិរន្តរភាពនាពេលអនាគត។ ហេតុដូច្នេះក្រុមប្រឹក្សាភិបាលមានទស្សនៈថាមូលដ្ឋាននិរន្តរភាពដែលបានប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះមានភាពត្រឹមត្រូវ។

៤. រូបិយប័ណ្ណគោល និង រូបិយប័ណ្ណបង្ហាញ

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺខ្មែររៀល។ ប៉ុន្តែដោយសារតែក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្ម និងការរក្សាកំណត់ត្រាគណនេយ្យគោលជាប្រាក់ដុល្លារអាមេរិក ថ្នាក់គ្រប់គ្រងបានកំណត់យកប្រាក់ដុល្លារអាមេរិក ជារូបិយប័ណ្ណគោល សម្រាប់គោលបំណងក្នុងការវាស់វែង និងបង្ហាញរបស់ក្រុមហ៊ុន ព្រោះវាឆ្លុះបញ្ចាំងពីខ្លឹមសារនៃព្រឹត្តិការណ៍សេដ្ឋកិច្ច និងស្ថានភាពរបស់ក្រុមហ៊ុន។

ប្រតិបត្តិការជារូបិយប័ណ្ណបរទេសក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានបម្លែងទៅជាប្រាក់ដុល្លារអាមេរិកដោយប្រើប្រាស់ អត្រាប្តូរប្រាក់នៅថ្ងៃធ្វើប្រតិបត្តិការនោះ។ ទ្រព្យសកម្ម ឬបំណុលរូបិយវត្ថុនាការបរិច្ឆេទ ដែលជារូបិយប័ណ្ណក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានបម្លែងទៅជាប្រាក់ដុល្លារអាមេរិក ដោយប្រើប្រាស់អត្រាប្តូរប្រាក់នាការរិយបរិច្ឆេទនោះ។

ក្រុមហ៊ុនហ្វេនដេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន: ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់កាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

៤. រូបិយប័ណ្ណគោល និង រូបិយប័ណ្ណបន្ទាញ (តព័ទ្ធជាមុន)

របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នត្រូវបានបង្ហាញជាដុល្លារអាមេរិក (USD)។ ការប្តូរប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល ត្រូវបានអនុវត្តសម្រាប់អនុលោមទៅតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម។ ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់ នៅក្នុងកាលបរិច្ឆេទរបាយការណ៍។ របាយការណ៍ចំណេញឬខាត និង លទ្ធផលលម្អិតផ្សេងៗសង្ខេបបណ្តោះអាសន្ន និងរបាយការណ៍លំហូរសាច់ប្រាក់សង្ខេបបណ្តោះអាសន្ន ត្រូវបានបង្កើតទៅជាប្រាក់រៀលដោយប្រើ អត្រាមធ្យមសម្រាប់រយៈពេលប្រាំបួនខែ តាមដែលអាចអនុវត្តបាន។

ក្រុមហ៊ុនប្រើប្រាស់អត្រាប្តូរប្រាក់ដូចខាងក្រោម៖

		អត្រាប្តូរប្រាក់ចុង កាលបរិច្ឆេទ	អត្រាប្តូរប្រាក់មធ្យម រយៈពេល៩ខែ
ថ្ងៃទី ៣១ ខែធ្នូ ២០២៤	១ដុល្លារអាមេរិក =	៤.០២៥រៀល	៤.០៧១រៀល
ថ្ងៃទី ៣១ ខែធ្នូ ២០២៣	១ដុល្លារអាមេរិក =	៤.០៨៥រៀល	៤.១១០រៀល

៥. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យ និងវិធីសាស្ត្រនៃការគណនាដែលបានអនុវត្ត គឺមានភាពស្របគ្នាទៅនឹងគោលការណ៍ និងវិធីសាស្ត្រដែលបានអនុវត្ត ទៅលើរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់កាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានធ្វើសវនកម្មរួច។

៦. ការប្រើប្រាស់ការប៉ាន់ស្មាន និងវិនិច្ឆ័យ

កំឡុងពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន គណៈគ្រប់គ្រងបានធ្វើការវិនិច្ឆ័យ ប៉ាន់ស្មាន និងសន្មត៍មួយចំនួនទៅលើ ការទទួលស្គាល់ និងការវាស់វែង នៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយ។ លទ្ធផលជាក់ស្តែង អាចនឹងមានភាពខុសគ្នាពីការវិនិច្ឆ័យ ប៉ាន់ស្មាន និងសន្មត៍ដែលកំណត់ដោយគណៈគ្រប់គ្រង ដែលលទ្ធផលនេះកម្រនឹងដូចគ្នាទៅនឹងការប៉ាន់ស្មាន។

៧. បម្រែបម្រួលតាមរដូវកាល ឬរង្វង់នៃប្រតិបត្តិការអាជីវកម្ម

ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនមិនត្រូវបានប៉ះពាល់ដោយកត្តាតាមរដូវកាល ឬរង្វង់នោះទេ។

ក្រុមហ៊ុនឃ្លាងដេន ភី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

៨. ទ្រព្យសម្បត្តិ និង បរិក្ខារ

	សំណង់អាគារកំពុង សាងសង់ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	បរិក្ខារនិងកុំព្យូទ័រ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
មិនបានធ្វើសវនកម្ម				
ថ្លៃដើម				
សមតុល្យថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៩.២៣៣.៥០០	១៩.៦៧៦	១.២៥៣.០៦៧	១០.៥០៦.២៤៣
ការទិញបន្ថែម	-	-	១៣.៧៩៩	១៣.៧៩៩
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤	៩.២៣៣.៥០០	១៩.៦៧៦	១.២៦៦.៨៦៦	១០.៥២០.០៤២
រំលស់បង្គរ និង ការខាតបង់លើឱនភាពចំណាយ				
សមតុល្យថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	-	(១៨.៩៤៤)	(១.០០៣.០២២)	(១.០២១.៩៦៦)
រំលស់ក្នុងគ្រា	-	(១៨៣)	(១៣០.៥៨៩)	(១៣០.៧៧២)
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤	-	(១៩.១២៧)	(១.១៣៣.៦១១)	(១.១៥២.៧៣៨)
ការខាតបង់លើឱនភាពចំណាយ				
សមតុល្យថ្ងៃទី១ ខែមករាឆ្នាំ ២០២៤/៣១ ខែធ្នូ ឆ្នាំ ២០២៤	(១.៦២៨.០០០)	-	-	(១.៦២៨.០០០)
តម្លៃយោងក្នុងបញ្ជីគណនេយ្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤ (ដុល្លារអាមេរិក)	៧.៦០៥.៥០០	៥៤៩	១៣៣.២៥៥	៧.៧៣៩.៣០៤
ខ្មែរពាន់រៀល (កំណត់សម្គាល់៤)	៣០.៦១២.១៨៨	២.២១០	៥៣៦.៣៥១	៣១.១៥០.៦៩៩

ក្រុមហ៊ុនឃ្លាងជេន ភី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

៨. ទ្រព្យសម្បត្តិ និង បរិក្ខារ (តំរូវការមុន)

	សំណង់អាគារកំពុង សាងសង់ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	បរិក្ខារនិងកុំព្យូទ័រ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
បានធ្វើសវនកម្ម				
ថ្លៃដើម				
សមតុល្យថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៩.២០០.០០០	១៨.៧៧៦	១.២១៩.៧៤០	១០.៤៣៨.៥១៦
ការទិញបន្ថែម	៣៣.៥០០	៩០០	៣៣.៣២៧	៦៧.៧២៧
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៩.២៣៣.៥០០	១៩.៦៧៦	១.២៥៣.០៦៧	១០.៥០៦.២៤៣
រំលស់បង្គរ និង ការខាតបង់លើឱនភាពចំណាយ				
សមតុល្យថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	-	(១៨.៧៧៦)	(៨៦៦.០៣៥)	(៨៨៤.៨១១)
រំលស់ក្នុងគ្រា	-	(១៦៨)	(១៣៦.៩៨៧)	(១៣៧.១៥៥)
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣	-	(១៨.៩៤៤)	(១.០០៣.០២២)	(១.០២១.៩៦៦)

ក្រុមហ៊ុនឃ្លាងដេន ភី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

៨. ទ្រព្យសម្បត្តិ និង បរិក្ខារ (ត្រូវទំនើប)

	សំណង់អាគារកំពុង សាងសង់ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	បរិក្ខារនិងកុំព្យូទ័រ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ការខាតបង់លើឱនភាពចំណាយ សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣				
ការទិញបន្ថែម	(១.៦២៨.០០០)	-	-	(១.៦២៨.០០០)
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	(១.៦២៨.០០០)	-	-	(២.៦៤៩.៩៦៦)
តម្លៃយោងក្នុងបញ្ជីគណនេយ្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (ដុល្លារអាមេរិក)	៧.៦០៥.៥០០	៧៣២	២៥០.០៤៥	៧.៨៥៦.២៧៧
ខ្ទែរពាន់រៀល (កំណត់សម្គាល់៤)	៣១.០៦៨.៤៦៨	២.៩៩០	១.០២១.៤៣៤	៣២.០៩២.៨៩២

ក្រុមហ៊ុនហ្គេណេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

៨. ទ្រព្យសម្បត្តិ និង បរិក្ខារ (តព្វិទំព័រមុន)

(ក) ក្រុមហ៊ុនបានទិញអាគារថ្មីដែលកំពុងសាងសង់ដែលមានឈ្មោះថា អាគារអមរ៉ា រេស៊ីដេន ពីម្ចាស់ក្រុមហ៊ុនក្នុងតម្លៃ ៩.២០០.០០០ ដុល្លារអាមេរិកនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ ប័ណ្ណកម្មសិទ្ធិអាគារ និងដីនេះស្ថិតនៅក្រោមឈ្មោះម្ចាស់ភាគហ៊ុនលោក ហុង អ៊ុយ និងអតីតម្ចាស់ភាគហ៊ុនលោក គុយ វ៉ាត ។

ក្នុងអំឡុងពេលផ្ទេរកម្មសិទ្ធិដី និង អាគារអមរ៉ា រេស៊ីដេន មកក្រុមហ៊ុន, ក្រុមហ៊ុនត្រូវបានជូនដំណឹងពីដីកាសម្រេចលេខ ២៧៥ “ង១” ដ.រ ចុះថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣ ចេញដោយសាលាដំបូងរាជធានីភ្នំពេញ ដែលរក្សាទុកជាបណ្តោះអាសន្ន នូវទ្រព្យសម្បត្តិរបស់ លោក គុយ វ៉ាត ក្នុងនោះរួមទាំង អាគារអមរ៉ា រេស៊ីដេន ដែលក្រុមហ៊ុនបានទិញផងដែរ។ ជាលទ្ធផល សាលក្រមរបស់តុលាការនេះបានរារាំងដល់នីតិវិធីនៃការផ្ទេរកម្មសិទ្ធិ អាគារអមរ៉ា រេស៊ីដេន មកក្រុមហ៊ុនជាបណ្តោះអាសន្ន។

ជាការឆ្លើយតប ក្រុមហ៊ុនកំពុងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់ចំពោះសេចក្តីសម្រេចរបស់តុលាការ ដើម្បីការពារផលប្រយោជន៍ និងកេរ្តិ៍ឈ្មោះរបស់ខ្លួន ក៏ដូចជាធានានូវតម្លាភាព និងគណនេយ្យភាពរបស់ខ្លួនចំពោះអ្នកវិនិយោគ និងសាធារណជន។ ក្រុមហ៊ុនផ្តល់សេវាកម្មច្បាប់ដែលត្រូវបានតែងតាំងដោយក្រុមហ៊ុនបានយល់ឃើញថា ដំណើរការរបស់តុលាការនឹងមិនបណ្តាលឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុដោយផ្ទាល់ដល់ក្រុមហ៊ុននោះទេ ក្រៅពីការចំណាយផ្នែកច្បាប់ដែលបានកើតឡើង។

អាស្រ័យលើព័ត៌មានខាងលើ ដំណើរការនៃការផ្ទេរកម្មសិទ្ធិអាគារអមរ៉ា រេស៊ីដេន មកក្រុមហ៊ុនមិនទាន់ត្រូវបានបញ្ចប់នៅឡើយ គិតត្រឹមចុងការិយបរិច្ឆេទ។

(ខ) ដី និងផ្ទៃដីសាងសង់របស់អាគារអមរ៉ា រេស៊ីដេន មានទំហំ ៤៩២ ម៉ែត្រការ៉េ និង ៨.៩២៨ ម៉ែត្រការ៉េ។ ប័ណ្ណកម្មសិទ្ធិរបស់អាគារអមរ៉ា រេស៊ីដេន ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនដើម្បីធានាប្រាក់កម្ចីជាមួយធនាគារពាណិជ្ជកម្មបរទេសនៃកម្ពុជា ដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី ១៥ នៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នពេលនេះ។

ក្រុមហ៊ុនហ្គេណេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

៨. ទ្រព្យសម្បត្តិ និង បរិក្ខារ (តំណែងមុន)

(គ) ក្នុងការិយបរិច្ឆេទរបាយការណ៍មុន, ក្រុមហ៊ុនបានអនុវត្តការត្រួតពិនិត្យដោយកំណត់ឡើងវិញនូវចំនួនទឹកប្រាក់ដែលអាចទទួលបានពីអគារលំនៅដ្ឋានរបស់ខ្លួន ដោយកត្តាស្ថានភាពសេដ្ឋកិច្ចនៃវិស័យអចលនទ្រព្យនៅកម្ពុជាពុំសូវប្រសើរ។ លើសពីនេះ អគារលំនៅឋានមិនបានរកចំណូលបានឡើយ ដោយសារនីតិវិធីតុលាការកំពុងបន្ត។ ការធ្លាក់ចុះនៃតម្លៃអគារមានទំហំ ១.៦២៨.០០០ ដុល្លារអាមេរិក ដែលតំណាងឱ្យការធ្លាក់ចុះតម្លៃនៃតម្លៃអគារលំនៅដ្ឋាន ត្រូវបានទទួលស្គាល់នៅក្នុងផ្នែក "ការខាតបង់លើទ្រព្យសម្បត្តិ និងបរិក្ខារ" នៃរបាយការណ៍ចំណេញឬខាត និង លទ្ធផលលម្អិតផ្សេងៗបណ្តោះអាសន្ន។ តម្លៃសុទ្ធដែលអាចយក មកវិញបានគឺផ្អែកលើតម្លៃទីផ្សារដកចំណាយផ្សេងៗដែលអាចកើតមាននៅពេលលក់ទ្រព្យ។ ធាតុចូលនៃការវាយតម្លៃសំខាន់ៗដែលបានប្រើគឺតម្លៃក្នុងមួយម៉ែត្រការ៉េ (កំណត់ដោយអ្នកវាយតម្លៃវិជ្ជាជីវៈដោយប្រើវិធីសាស្ត្រប្រៀបធៀបការលក់សម្រាប់ដីទំនេរ និងវិធីសាស្ត្រផ្ទៃដីមសម្រាប់អគារ) ដែលបានប៉ាន់ស្មានដោយគណៈគ្រប់គ្រងក្រុមហ៊ុនគឺ ៧.៥៧២.០០០ ដុល្លារអាមេរិក។

ក្រុមហ៊ុនហ្វេសិន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

៩. ប្រកាសវិនិយោគ

	ដើម ដុល្លារអាមេរិក	សំណង់និង អាគារ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
មិនបានធ្វើសវនកម្ម			
ថ្លៃដើម			
សមតុល្យថ្ងៃទី១ ខែមករា ឆ្នាំ២០២៤/ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៩.០០០.០០០	១៦.៣២៩.៦១២	២៥.៣២៩.៦១២
រំលស់បង្គរ			
សមតុល្យថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	-	(៣.២៣១.៥៥០)	(៣.២៣១.៥៥០)
រំលស់ក្នុងគ្រា	-	(៤០៨.០៦២)	(៤០៨.០៦២)
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	-	(៣.៦៣៩.៦១២)	(៣.៦៣៩.៦១២)
តម្លៃយោងក្នុងបញ្ជីគណនេយ្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (ដុល្លារអាមេរិក)	៩.០០០.០០០	១២.៦៩០.០០០	២១.៦៩០.០០០
ខ្មែរពាន់រៀល (កំណត់សម្គាល់៤)	៣៦.២២៥.០០០	៥១.០៧៧.២៥០	៨៧.៣០២.២៥០
បានធ្វើសវនកម្ម			
ថ្លៃដើម			
សមតុល្យថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៩.០០០.០០០	១៦.៣១៧.៣២១	២៥.៣១៧.៣២១
ការទិញបន្ថែម	-	១២.២៩១	១២.២៩១
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៩.០០០.០០០	១៦.៣២៩.៦១២	២៥.៣២៩.៦១២
រំលស់បង្គរ			
សមតុល្យថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	-	(២.៨២៣.៤៨៩)	(២.៨២៣.៤៨៩)
រំលស់ក្នុងគ្រា	-	(៤០៨.០៦១)	(៤០៨.០៦១)
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	-	(៣.២៣១.៥៥០)	(៣.២៣១.៥៥០)
តម្លៃយោងក្នុងបញ្ជីគណនេយ្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (ដុល្លារអាមេរិក)	៩.០០០.០០០	១៣.០៩៨.០៦២	២២.០៩៨.០៦២
ខ្មែរពាន់រៀល (កំណត់សម្គាល់៤)	៣៦.៧៦៥.០០០	៥៣.៥០៥.៥៨៣	៩០.២៧០.៥៨៣

ក្រុមហ៊ុនហ្គេលដេន ទ្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

៩. ទ្រព្យវិនិយោគ (តំណែងរំលស់)

ប័ណ្ណកម្មសិទ្ធិដីនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនហ្គេលដេន ទ្រី ដែលតំណាងដោយភាគទុនិកគឺលោក ហុង អ៊ុយ និងលោក សុខ ពិសិដ្ឋ។ ប័ណ្ណកម្មសិទ្ធិដី និងអគារនេះត្រូវបានក្រុមហ៊ុនប្រើប្រាស់ដើម្បីជាទ្រព្យធានាប្រាក់កម្ចីជាមួយធនាគារពាណិជ្ជបរទេសនៃកម្ពុជាដែលបង្ហាញក្នុងកំណត់សម្គាល់លេខ ១៥ នៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន។ ប័ណ្ណកម្មសិទ្ធិដីនេះមានលេខ ១៥០០៦ ចុះថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០១២។ ដីមានទីតាំងស្ថិតនៅលើដីឡូត៍ A ផ្លូវ ១៦៩ ភូមិ ១២ សង្កាត់វាលវែង ខណ្ឌ៧មករា រាជធានីភ្នំពេញ។

១០. សិទ្ធិនៃការប្រើប្រាស់ទ្រព្យ

	ថ្ងៃទី ១.១.២០២៤ ដុល្លារអាមេរិក	រំលស់ ក្នុងគ្រា ដុល្លារអាមេរិក	ថ្ងៃទី ៣១.១២.២០២៤ ដុល្លារអាមេរិក
តម្លៃយោង			
ដីធ្លី	៥៤.៩៩៩	(២៧.៤៩២)	២៧.៥០៧

	ថ្ងៃទី ១.១.២០២៣ ដុល្លារអាមេរិក	រំលស់ ក្នុងគ្រា ដុល្លារអាមេរិក	ថ្ងៃទី ៣១.១២.២០២៣ ដុល្លារអាមេរិក
តម្លៃយោង			
ដីធ្លី	៨២.៤៩០	(២៧.៤៩១)	៥៤.៩៩៩

	ថ្ងៃទី ១.១.២០២៤ ខ្មែរពាន់រៀល	រំលស់ ក្នុងគ្រា ខ្មែរពាន់រៀល	លំអៀង អត្រាប្តូរប្រាក់ ខ្មែរពាន់រៀល	ថ្ងៃទី ៣១.១២.២០២៤ ខ្មែរពាន់រៀល
តម្លៃយោង				
ដីធ្លី	២២៤.៦៧១	(១១១.៩២០)	(២.០៣៥)	១១០.៧១៦

ក្រុមហ៊ុនហ្គេណេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់កាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

១០. សិទ្ធិនៃការប្រើប្រាស់ទ្រព្យ (តពិព័រណ៍មុន)

	ថ្ងៃទី ១.១.២០២៣ ខ្មែរពាន់រៀល	រំលស់ ក្នុងគ្រា ខ្មែរពាន់រៀល	លំអៀង អត្រាប្តូរប្រាក់ ខ្មែរពាន់រៀល	ថ្ងៃទី ៣១.១២.២០២៣ ខ្មែរពាន់រៀល
តម្លៃយោង				
ដីធ្លី	៣៣៩.៦១២	(១១២.៩៨៨)	(១.៩៥៣)	២២៤.៦៧១

១១. ទ្រព្យអរូបី

	មិនបានធ្វើសវនកម្ម ២០២៤ ដុល្លារអាមេរិក	បានធ្វើសវនកម្ម ២០២៣ ដុល្លារអាមេរិក
កម្មវិធីកុំព្យូទ័រ		
ថ្លៃដើម		
សមតុល្យថ្ងៃទី១ ខែមករា	១៤.១១៨	-
ការទិញបន្ថែម	-	១៤.១១៨
សមតុល្យថ្ងៃទី៣១ ខែធ្នូ	១៤.១១៨	១៤.១១៨
រំលស់បង្គរ		
សមតុល្យថ្ងៃទី១ ខែមករា	(៥៨៨)	-
រំលស់ក្នុងគ្រា	(១.៤១២)	(៥៨៨)
សមតុល្យ ថ្ងៃទី៣១ ខែធ្នូ	(២.០០០)	(៥៨៨)
តម្លៃយោងក្នុងបញ្ជីគណនេយ្យថ្ងៃទី៣១ ខែធ្នូ (ដុល្លារអាមេរិក)	១២.១១៨	១៣.៥៣០
ខ្មែរពាន់រៀល (កំណត់សម្គាល់៤)	៤៨.៧៧៥	៥៥.២៧០

ក្រុមហ៊ុនហ្គេណេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

១២. គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ

	មិនបានធ្វើសវនកម្ម		បានធ្វើសវនកម្ម	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
គណនីអតិថិជនពាណិជ្ជកម្មត្រូវទទួល	១៦១.០៤៥	៦៤៨.២០៥	២៤៧.១៤៣	១.០០៩.៥៧៩
ប្រាក់កក់	២៦.០៧១	១០៤.៩៣៦	២៦.០៧១	១០៦.៥០០
បុរេប្រទាន ការបង់ប្រាក់ជាមុន និងផ្សេងៗទៀត	១.៤៨០	៥.៩៥៧	១.៤៨០	៦.០៤៦
ពន្ធកាត់ទុកត្រូវទទួល	៥	២១	៤	១៦
គណនីត្រូវទទួលផ្សេងៗ - លោកគុយ វ៉ាត	-	-	១.៣២៣.២៥៦	៥.៤០៥.៥០១
	១៦៨.៧៩០	៦៧៩.៣៨០	១.៥៩៧.៩៥៤	៦.៥២៧.៦៤២
ការខាតបង់លើឱនភាពចំណាយ	(១៩.៨១១)	(៧៩.៧៣៩)	(២១០.២៥៥)	(៨៦៤.៨៩២)
	១៦៨.៧៩០	៦៧៩.៣៨០	១.៣៨៧.៦៩៩	៥.៦៦២.៧៥០
ការខាតបង់លើឱនភាពចំណាយ៖				
គិតត្រឹមថ្ងៃទី១ ខែមករា	(២១០.២៥៥)	(៨៦៤.១៤៨)	-	-
ការបន្ថែមក្នុងការិយបរិច្ឆេទ	១៩.៨១១	៨០.៦៥១	(២២៣.៨៥០)	(៩២០.០២៣)
ការទទួលស្គាល់ត្រឡប់មកវិញក្នុង				
ការិយបរិច្ឆេទ	-	-	១៣.៥៩៥	៥៥.៨៧៥
បំណុលលុបចោលក្នុងការិយបរិច្ឆេទ	២១០.២៥៥	៨៥៥.៩៩៨	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២.០៣២	-	៥.២៥៦
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	១៩.៨១១	៧៩.៧៣៩	(២១០.២៥៥)	(៨៥៨.៨៩២)

ចំនួនទឹកប្រាក់ដែលជំពាក់ដោយលោក គុយ វ៉ាត (អតីតម្ចាស់ភាគហ៊ុន) ពុំមានទ្រព្យធានា គ្មានការប្រាក់ និងគ្មានកំណត់ពេលវេលានៃការសងត្រឡប់មកវិញ។ ចំនួនទឹកប្រាក់នេះត្រូវបានលុបចោលស្របតាម កិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។

ក្រុមហ៊ុនហ្វេសិន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន: ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់កាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

១៣. សាច់ប្រាក់ និង សមតុល្យធនាគារ

	មិនបានធ្វើសវនកម្ម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		បានធ្វើសវនកម្ម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
សាច់ប្រាក់ក្នុងដៃ	១០៦	៨២៧	៥៤	២២១
សាច់ប្រាក់នៅធនាគារ	៥០.៦៣២	២០៣.៧៩៣	៦.៤៣៩	២៦.៣០៣
	៥០.៧៣៨	២០៤.៦២០	៦.៤៩៣	២៦.៥២៤

១៤. ដើមទុន

	មិនបានធ្វើសវនកម្ម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		បានធ្វើសវនកម្ម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
បានបោះផ្សាយនិងទូទាត់រួច៖				
ភាគហ៊ុនធម្មតា មានចំនួន១.០០០.០០០				
នៅតម្លៃ២០.០០០រៀលស្មើនឹង៥ដុល្លារ				
អាមេរិកក្នុងមួយភាគហ៊ុន	៥.០០០.០០០	២០.០០០.០០០	៥.០០០.០០០	២០.០០០.០០០

ក្រុមហ៊ុនហ្គេលដេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់កាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

១៥. ប្រាក់កម្ចី

	មិនបានធ្វើសវនកម្ម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		បានធ្វើសវនកម្ម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
កម្ចីមានកាលកំណត់	១៧.៦៣៣.៣៣៩	៧០.៩៧៤.១៨៩	១៦.៦៤៣.០៩១	៦៧.៩៨៧.០២៧
កម្ចីផ្សេងទៀត	២៨៦.០០០	១.១៥១.១៥០	៦០.០០០	២៤៥.១០០
	១៧.៩១៩.៣៣៩	៧២.១២៥.៣៣៩	១៦.៧០៣.០៩១	៦៨.២៣២.១២៧
រយៈពេលខ្លី	៥.៨៩៣.៦៩៨	២៣.៧២២.១៣៤	៣.៧៥៤.៣៥២	១៥.៣៣៦.៥២៨
រយៈពេលវែង	១២.០២៥.៦៤១	៤៨.៤០៣.២០៥	១២.៩៤៨.៧៣៩	៥២.៨៩៥.៥៩៩
	១៧.៩១៩.៣៣៩	៧២.១២៥.៣៣៩	១៦.៧០៣.០៩១	៦៨.២៣២.១២៧

(ក) ប្រាក់កម្ចីទាំងនេះគឺជាកម្ចីពីធនាគារពាណិជ្ជបរទេសនៃកម្ពុជាដែលមានព័ត៌មានលម្អិតដូចខាងក្រោម៖

- (i) ប្រាក់កម្ចីទី ១ ដែលត្រូវបានទទួលក្នុងខែធ្នូ ឆ្នាំ ២០១៨ ជាមួយនឹងចំនួនប្រាក់ដើម ១៥.៧៥០.០០០ ដុល្លារអាមេរិក គិតត្រឹមចុងបញ្ចប់នៃកាលបរិច្ឆេទនោះ។ ប្រាក់កម្ចីនេះអាចសងវិញតាម រយៈការទូទាត់ថេរប្រចាំខែចំនួន ១៤០.០០០ដុល្លារអាមេរិក ចាប់ពីខែមករា ឆ្នាំ ២០១៩ ដល់ខែមករា ឆ្នាំ ២០២៤ និង ២៤០.០០០ដុល្លារអាមេរិក ចាប់ពីខែមករា ឆ្នាំ ២០២៥ ដល់ខែវិច្ឆិកា ឆ្នាំ ២០២៦ និងការទូទាត់ចុងក្រោយចំនួន ៨.៨៦២.២០៤ដុល្លារអាមេរិក ក្នុងខែធ្នូ ឆ្នាំ ២០២៦។ ប្រាក់កម្ចីមានអត្រាការប្រាក់ ៨% (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣ - ៨%) ក្នុងមួយឆ្នាំ ។

ក្រុមហ៊ុនហ្គោលជេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

១៥. ប្រាក់កម្ចី (តពិទំព័រមុន)

(ក) ប្រាក់កម្ចីទាំងនេះគឺជាកម្ចីពីធនាគារពាណិជ្ជបរទេសនៃកម្ពុជាដែលមានព័ត៌មានលម្អិតដូចខាងក្រោម (តពិទំព័រមុន)៖

(ii) ប្រាក់កម្ចីទី ២ ដែលត្រូវបានទទួលក្នុងខែតុលា ឆ្នាំ២០២២ ដូចខាងក្រោម ៖

- ការដកប្រាក់លើកដំបូងនៅក្នុងខែកញ្ញា ឆ្នាំ ២០២២ ជាមួយនឹងចំនួនប្រាក់ដើម ២.០០០.០០០ ដុល្លារអាមេរិកនៅចុងបញ្ចប់នៃកាលបរិច្ឆេទ។ ប្រាក់កម្ចីអាចសងវិញបានតាមរយៈការទូទាត់ប្រចាំខែថេរចំនួន ១៧.១៤៣ ដុល្លារអាមេរិក និងការទូទាត់ចុងក្រោយចំនួន ១.៩២៩.៩០០ ដុល្លារអាមេរិក ក្នុងខែកញ្ញា ឆ្នាំ ២០២៤។ ប្រាក់កម្ចីមានអត្រាការប្រាក់ ៨% (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣ - ៨%) ក្នុងមួយឆ្នាំ។
- ការដកប្រាក់លើកទីពីរក្នុងខែតុលា ឆ្នាំ ២០២២ ជាមួយនឹងចំនួនទឹកប្រាក់ដើមចំនួន ១.១៥០.០០០ ដុល្លារអាមេរិកនៅចុងបញ្ចប់នៃកាលបរិច្ឆេទនោះ។ ប្រាក់កម្ចីអាចសងវិញបានតាមរយៈការទូទាត់ប្រចាំខែថេរចំនួន ៩.៨៥៧ ដុល្លារអាមេរិក និងការទូទាត់ចុងក្រោយចំនួន ១.១០៩.១៦៩ ដុល្លារអាមេរិក ក្នុងខែតុលា ឆ្នាំ ២០២៤។ ប្រាក់កម្ចីមានអត្រាការប្រាក់ ៨% (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣ - ៨%) ក្នុងមួយឆ្នាំ។
- ការដកប្រាក់លើកទីបីក្នុងខែធ្នូ ឆ្នាំ ២០២២ ដែលមានចំនួនដើមដំបូងចំនួន ១.៤៣៥.០០០.០០០ រៀល (ប្រហែល ៣៥៨.៧៥០ ដុល្លារអាមេរិក) នៅចុងបញ្ចប់កាលបរិច្ឆេទនោះ។ ប្រាក់កម្ចីអាចសងវិញតាម រយៈការទូទាត់ប្រចាំខែថេរចំនួន ១២.៣០០.០០០ រៀល ឬប្រហែល ៣.០៧៥ ដុល្លារ អាមេរិក និងការទូទាត់ចុងក្រោយចំនួន ១.៣៩៦ លានរៀលឬប្រហែល ៣៤៩.២៣២ ដុល្លារអាមេរិកនៅខែ តុលា ឆ្នាំ ២០២៤។ ប្រាក់កម្ចីមានអត្រាការប្រាក់ ៨% (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣ - ៨%) ក្នុងមួយឆ្នាំ។

ក្រុមហ៊ុនហ្គោលដេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន: ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

១៥. ប្រាក់កម្ចី (តព័ទ្ធព័រមុន)

(ក) ប្រាក់កម្ចីទាំងនេះគឺជាកម្ចីពីធនាគារពាណិជ្ជបរទេសនៃកម្ពុជាដែលមានព័ត៌មានលម្អិតដូចខាងក្រោម (តព័ទ្ធព័រមុន)៖

(iii) ប្រាក់កម្ចីទី៣

នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣ ធនាគារពាណិជ្ជបរទេសនៃកម្ពុជាបានយល់ព្រមអនុម័តប្រាក់កម្ចីថ្មីចំនួន ២៨០.០០០ ដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនដើម្បីសងបំណុលរបស់ប្រាក់កម្ចីទី១ ដែលត្រូវទូទាត់ប្រចាំខែសម្រាប់ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ ២០២៣។ ប្រាក់កម្ចីថ្មីនេះនឹងត្រូវសងត្រឡប់នៅខែមិថុនា ឆ្នាំ ២០២៤។ ប្រាក់កម្ចីនេះមានអត្រាការប្រាក់ ១២% (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣ - ១២%) ក្នុងមួយឆ្នាំ។

(iv) ប្រាក់កម្ចីទី៤

នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៤ ធនាគារពាណិជ្ជកម្មបរទេសនៃកម្ពុជាបានអនុម័តប្រាក់កម្ចីថ្មីចំនួន ១.០០០.០០០ ដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនដើម្បីសងបំណុលដែលកំណត់ពីខែមិថុនាដល់ខែធ្នូ ឆ្នាំ ២០២៤ ទាក់ទងនឹងប្រាក់កម្ចីទី ១។ ប្រាក់កម្ចីថ្មីនេះត្រូវសងត្រឡប់វិញក្នុងខែមិថុនា ឆ្នាំ ២០២៥។ ប្រាក់កម្ចីនេះមានអត្រាការប្រាក់ ៩% (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣ - គ្មាន) ក្នុងមួយឆ្នាំ។

ក្នុងការិយហិរញ្ញវត្ថុ, ក្រុមហ៊ុនបានខកខានក្នុងការទូទាត់សងប្រាក់កម្ចីចំនួនដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀង។ ក្រុមហ៊ុនបានស្នើសុំរៀបចំឥណទានឡើងវិញជាមួយធនាគារ។ នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៤ ធនាគារពាណិជ្ជបរទេសនៃកម្ពុជាបានយល់ព្រមលើការរៀបចំឥណទានឡើងវិញលើកម្ចីទាំងអស់ជាមួយក្រុមហ៊ុន។ ផ្អែកលើការរៀបចំឥណទានឡើងវិញ ការបង់ត្រលប់តែការប្រាក់មានរយៈពេលប្រាំមួយខែ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ សម្រាប់រាល់កម្ចីទាំងអស់។

ក្រុមហ៊ុនហ្វេនដេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

១៥. ប្រាក់កម្ចី (តពិទ្ធព័រមូល)

(ខ) កម្ចីផ្សេងៗទៀត គឺជាកម្ចីរយៈពេលខ្លីពីក្រុមហ៊ុន Camwin Financial Advisory Co., Ltd., លោក ឡេង សុខឃឹម និង Theanlong (Cambodia) investment Group Co, ដែលព័ត៌មានលម្អិតមានដូចខាងក្រោម៖

- (i) កម្ចីទី ១ ពីក្រុមហ៊ុន Camwin Financial Advisory Co., Ltd. ក្នុងខែកញ្ញា ឆ្នាំ ២០២៣ មានប្រាក់ដើម ៦០.០០០ ដុល្លារអាមេរិក នៅចុងការិយបរិច្ឆេទ។ កម្ចីនេះត្រូវសងវិញនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៥។ ប្រាក់កម្ចីនេះមានអត្រាការប្រាក់ ៦% (៣១.១២.២០២៣ ៖ ៦%) ក្នុងមួយឆ្នាំ។
- (ii) កម្ចីទី ២ ពីលោក ឡេង សុខឃឹម, ជាអភិបាលរបស់ក្រុមហ៊ុន ចាប់ពីខែឧសភា ដល់ខែធ្នូ ឆ្នាំ ២០២៤ ចំនួន ២១០.០០០ដុល្លារអាមេរិក នៅចុងការិយបរិច្ឆេទ។ កម្ចីនេះត្រូវសងវិញក្នុងខែធ្នូ ឆ្នាំ ២០២៥។ ប្រាក់កម្ចីនេះមានអត្រាការប្រាក់ ៦% (៣១.១២.២០២៣ ៖ គ្មាន) ក្នុងមួយឆ្នាំ។
- (iii) កម្ចីទី ៣ ពី Theanlong (Cambodia) investment Group Co., Ltd. ក្នុងខែធ្នូ ឆ្នាំ ២០២៤ ចំនួន ១៦.០០០ដុល្លារអាមេរិក នៅចុងការិយបរិច្ឆេទពេលនេះ។ កម្ចីនេះត្រូវសងវិញក្នុងខែមិថុនា ឆ្នាំ ២០២៥។ ប្រាក់កម្ចីមានអត្រាការប្រាក់ ៦% (៣១.១២.២០២៣ ៖ គ្មាន) ក្នុងមួយឆ្នាំ។

ក្រុមហ៊ុនហ្គេណេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន: ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

១៦. បំណុលភតិសន្យា

	មិនបានធ្វើសវនកម្ម		បានធ្វើសវនកម្ម	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
បំណុលភតិសន្យា				
ការវិភាគកាលកំណត់				
តិចជាង១ឆ្នាំ (រយៈពេលខ្លី)	៣៤.៤៨៧	១៣៨.៨១០	៣១.៨៤៥	១៣០.០៨៣
១ឆ្នាំ ទៅ ៥ឆ្នាំ (រយៈពេលវែង)	-	-	៣៤.៤៨៨	១៤០.៨៨៣
	៣៤.៤៨៧	១៣៨.៨១០	៦៦.៣៣៣	២៧០.៩៦៦
ចំនួនទឹកប្រាក់ត្រូវបានទទួលស្គាល់នៅក្នុង				
របាយការណ៍ប្រាក់ចំណេញ ឬខាត				
ការប្រាក់លើបំណុលភតិសន្យា	៤.១៥៥	១៦.៩១៥	៦.៥៩៧	២៧.១១៤
ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅ				
ក្នុងរបាយការណ៍លំហូរសាច់ប្រាក់				
លំហូរសាច់ប្រាក់ចេញសម្រាប់ភតិសន្យា	៣១.៨៤៥	១២៨.១៧៦	២៩.៤០៣	១២០.១១១

នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ ក្រុមហ៊ុនបានចុះកិច្ចសន្យាជួលដីដែលប្រើប្រាស់ជាចំណតរថយន្តដែលមានរយៈពេលដប់ (១០) ឆ្នាំ ។

ក្រុមហ៊ុនហ្គេណេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

១៧. មូលបត្របំណុលសាជីវកម្ម

	មិនបានធ្វើសវនកម្ម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		បានធ្វើសវនកម្ម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
មូលបត្របំណុលសាជីវកម្មដែលត្រូវបង់				
រយៈពេលខ្លី	៧.១៣៧	២៨.៧២៦	៧.១៣៧	២៩.១៥៥
រយៈពេលវែង	១.៥៦៨.១០៩	៥.៩០៩.១៣៩	១.៥៦៨.១០៩	៥.៩៩៧.២២៥
	១.៥៧៥.២៤៦	៥.៩៣៧.៨៦៥	១.៥៧៥.២៤៦	៦.០២៦.៣៨០

នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ ន.ម.ក បានផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុនបោះផ្សាយមូលបត្របំណុលសាជីវកម្មបែតងដំបូងនៅកម្ពុជា។ មូលបត្របំណុលនេះ មិនមានទ្រព្យធានា មិនមែនជាកាតព្វកិច្ចកម្រិតទាបក្នុងទម្រង់ចុះបញ្ជី និងមិនមានការធានា។ ក្រោយមក មូលបត្របំណុលបែតងរបស់ក្រុមហ៊ុនទទួលបានសិទ្ធិបោះជាប័ណ្ណបំណុលបែតង។ មូលបត្របំណុលបែតងត្រូវបានបោះផ្សាយនៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២២ ដែលមានទឹកប្រាក់សរុបចំនួន ៦.០៧២.១០០.០០០ រៀល។ ទឹកប្រាក់ដែលទទួលបានពីការធ្វើបរិវិសកម្មត្រូវបានកាត់ត្រាជាបំណុលសាជីវកម្មដែលនឹងទទួលបាន ហើយរក្សាទុកក្នុងគណនីធនាគាររបស់ក្រុមហ៊ុននៅក្នុងធនាគារក្នុងស្រុករហូតដល់ពេលដែល ន.ម.ក អនុញ្ញាតការចុះបញ្ជីរបស់បំណុលនេះនៅលើផ្សារមូលបត្រកម្ពុជា (ផ.ម.ក)។

នៅថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣ ន.ម.ក បានអនុញ្ញាតលើការចុះបញ្ជីមូលបត្របំណុលបែតងរបស់ក្រុមហ៊ុននៅ ផ.ម.ក ។ ក្រុមហ៊ុនបានផ្ទេរសាច់ប្រាក់ពីគណនីធ្វើបរិវិសកម្មមកដែលទទួលបានពីការធ្វើបរិវិសកម្មរបស់ខ្លួនទៅគណនីធនាគាររបស់ក្រុមហ៊ុននៅពេលជាមួយគ្នា។

នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣ មូលបត្របំណុលពណ៌បៃតងត្រូវបានជួញដូរ និងចុះបញ្ជីនៅ ផ.ម.ក ។ ប្រាក់ដែលទទួលបានពីការបោះផ្សាយពីមូលបត្របំណុលត្រូវប្រើប្រាស់ដើម្បីធ្វើហិរញ្ញប្បទានឡើងវិញលើកម្ចីធនាគារសម្រាប់អគារបៃតងដែលមានស្រាប់ (VTrust Tower) ឬដើម្បីផ្តល់ហិរញ្ញប្បទានដល់ការទិញយកអគារបៃតងថ្មី។ មូលបត្របំណុលនឹងត្រូវបង់ទៅឱ្យម្ចាស់ប័ណ្ណបំណុលក្នុងអត្រាប្តូរប្រាក់ថេរនាពេលធ្វើបរិវិសកម្មដែលមានអត្រា ៤,១៣៦ រៀលក្នុង១ ដុល្លារអាមេរិកដែលស្មើនឹង ១,៥៦៨,១០៩ ដុល្លារអាមេរិក។ អ្នកធ្វើបរិវិសកម្មមូលបត្របំណុលទាំងអស់ គឺជាភាគីមិនពាក់ព័ន្ធរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនហ្គោលដេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

១៧. មូលបត្របំណុលសាជីវកម្ម (តំណែងមុន)

មូលបត្របំណុលបែតងនាចុងបញ្ចប់នៃរបាយការណ៍ មានការប្រាក់ក្នុងអត្រា ៧% ក្នុងមួយឆ្នាំ។ មូលបត្របំណុលពណ៌បែតង ពុំមានទ្រព្យធានាហើយនឹងត្រូវដល់កាលកំណត់នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២៧។

លក្ខខណ្ឌនៃមូលបត្របំណុលដែលបានបោះផ្សាយ មានប្រការទាក់ទងនឹងករណីបំពានលក្ខខណ្ឌលើកាតព្វកិច្ចបំណុលផ្សេងៗទៀត (cross default) ដែលការខកខានមិនបានសងប្រាក់កម្ចីដោយក្រុមហ៊ុនទៅធនាគារអាចត្រូវបានចាត់ទុកជាព្រឹត្តិការណ៍នៃការបំពានលក្ខខណ្ឌរបស់មូលបត្របំណុល។ ដូចដែលបានរៀបរាប់នៅក្នុងកំណត់សម្គាល់ ១៥ នៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន មានការបំពានលើកិច្ចព្រមព្រៀងប្រាក់កម្ចីដោយការខកខានសងប្រាក់កម្ចីក្នុងកំឡុងការិយបរិច្ឆេទនេះ។ ការបំពានលក្ខខណ្ឌនេះមិនត្រូវបានដោះស្រាយទេ។ ក្នុងករណីធនាគារពាណិជ្ជបរទេសនៃកម្ពុជា ប្រកាសពីការខកខានមិនបានសងកម្ចី, នោះកាតព្វកិច្ចលើបំណុលផ្សេងៗទៀតនៃមូលបត្របំណុលបែតងនឹងត្រូវកើតឡើងផងដែរ។

ក្រុមហ៊ុនហ្គេណេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

១៨. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ

	មិនបានធ្វើសវនកម្ម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		បានធ្វើសវនកម្ម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
រយៈពេលវែង				
ប្រាក់បញ្ញើរបស់អតិថិជន	៧២៨.៦០២	២.៩៣២.៦២៣	៨២៥.៣៥៣	៣.៣៧១.៥៦៧
រយៈពេលខ្លី				
ចំណូលមិនទាន់សម្រេច	២.២៩៤	៩.២៣៣	២.២៩៤	៩.៣៧១
គណនីត្រូវបង់ផ្សេងៗ	៥២.៦៦៧	២១១.៩៨៥	១០៩.៨៧២	៤៤៨.៨២៧
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម	៣៥.៨៩១	១៤៤.៤៦១	៥០.៦៧៦	២០៧.០១១
ប្រាក់បញ្ញើរបស់អតិថិជន	៥០៥.១៣១	២.០៣៣.១៥២	៣៥៦.២៤៨	១.៤៥៥.២៧៣
ពន្ធដែលត្រូវបង់ផ្សេងទៀត	៩.៩២៧	៣៩.៩៥៧	២០.៣៥៩	៨៣.១៦៧
	៦០៥.៩១០	២.៤៣៨.៧៨៨	៥៣៩.៤៩៩	២.២០៣.៦៤៩
	១.៣៣៤.៥១២	៥.៣៧១.៤១១	១.៣៦៤.៨០២	៥.៥៧៥.២១៦

១៩. ឥណទានវិបារូបន៍

	មិនបានធ្វើសវនកម្ម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		បានធ្វើសវនកម្ម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ឥណទានវិបារូបន៍	២.៩៩៨.១៦៤	១២.០៦៧.៦១០	២.៩៧៣.៤០៣	១២.១៤៦.៣៥១

ឥណទានវិបារូបន៍ត្រូវបានដកប្រាក់ក្នុងខែកក្កដា ឆ្នាំ ២០១៨ ពីធនាគារពាណិជ្ជបរទេសនៃកម្ពុជា។ ឥណទានវិបារូបន៍មានទំហំទឹកប្រាក់កំណត់អាចប្រើប្រាស់បានរហូតដល់ ៣.០០០.០០០ ដុល្លារអាមេរិក។ ឥណទានវិបារូបន៍ មានអត្រាការប្រាក់ ៨,៧៥% (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣ ៖ ៨%) ក្នុងមួយឆ្នាំ។

ក្រុមហ៊ុនហ្គេណេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

២០. ចំណូល

	មិនបានធ្វើសវនកម្ម ៣ខែ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		មិនបានធ្វើសវនកម្ម ៣ខែ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ចំណូលពីការជួល	២៩១.៦៧៩	១.១៨៧.៤២៥	៤៧៩.៥៩២	១.៩៧១.១២៣
ថ្លៃសេវា	៨៣.៧០១	៣៤០.៧៤៧	១២១.១០៥	៤៩៧.៧៤២
ចំណូលពីថ្លៃសេវាផ្គត់ផ្គង់ទឹកភ្លើង	២៦.៦៩៣	១០៨.៦៦៧	៥៤.២៥៦	២២២.៩៩២
ថ្លៃចំណត	៥.៣៣៥	២១.៧១៩	១០.៩០៤	៤៤.៨១៥
	៤០៧.៤០៨	១.៦៥៨.៥៥៨	៦៦៥.៨៥៧	២.៧៣៦.៦៧២

	មិនបានធ្វើសវនកម្ម ១២ខែ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		បានធ្វើសវនកម្ម ១២ខែ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ចំណូលពីការជួល	១.៤៣២.១៩០	៥.៨៣០.៤៤៥	១.៩៧៨.៨៤៥	៨.១៣៣.០៥៣
ថ្លៃសេវា	៤០២.៥៤៤	១.៦៣៨.៧៥៧	៤៨២.១៧៦	១.៩៨១.៧៤៣
ចំណូលពីថ្លៃសេវាផ្គត់ផ្គង់ទឹកភ្លើង	១៦០.៤៦២	៦៥៣.២៤១	២២៧.២១៤	៩៣៣.៨៥០
ថ្លៃចំណត	២៥.១៣៦	១០២.៣២៩	៤៧.៧៧១	១៩៦.៣៣៩
	២.០២០.៣៣២	៨.២២៤.៧៧២	២.៧៣៦.០០៦	១១.២៤៤.៩៨៥

ក្រុមហ៊ុនហ្គេណេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់កាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

២១. ថ្លៃដើម

	មិនបានធ្វើសវនកម្ម ៣ខែ គិតត្រឹម		មិនបានធ្វើសវនកម្ម ៣ខែ គិតត្រឹម	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ចំណាយថ្លៃសេវាផ្គត់ផ្គង់ទឹកភ្លើង	៤៩.០៦៥	១៩៩.៧៤៣	៧២.៤៤១	២៩៧.៧៣៣
សេវាសន្តិសុខ	១៥.៩៧២	៦៥.០២២	១៧.២៩៩	៧១.០៩៩
សេវាអនាម័យ	៥.៧២២	២៣.២៩៤	៦.៦៩៤	២៧.៥១២
ថ្លៃសេវាផ្សេងទៀត	១៥.៥៩១	៦៣.៤៧១	៧០.៦៦១	២៩០.៤១៧
រំលស់៖				
- ទ្រព្យវិនិយោគ	១០២.០៦០	៤១៥.៤៨៧	១០២.៤១៣	៤២០.៩១៧
- សិទ្ធិនៃការប្រើប្រាស់ទ្រព្យ	៦.៨៧៣	២៧.៩៨០	៦.៨៧៣	២៨.២៤៨
	១៩៥.២៨៣	៧៩៤.៩៩៧	២៧៦.៣៨១	១.១៣៥.៩២៦

	មិនបានធ្វើសវនកម្ម ១២ខែ គិតត្រឹម		បានធ្វើសវនកម្ម ១២ខែ គិតត្រឹម	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ចំណាយថ្លៃសេវាផ្គត់ផ្គង់ទឹកភ្លើង	២៤៩.៣៩៨	១.០១៥.២៩៩	២៦៨.៤០៩	១.១០៣.១៦១
សេវាសន្តិសុខ	៦៥.៥៨៤	២៦៦.៩៩២	៧០.១៤៥	២៨៨.២៩៦
សេវាអនាម័យ	២៤.២៣៦	៩៨.៦៦៥	២៧.៤៥២	១១២.៨២៨
ថ្លៃសេវាផ្សេងទៀត	៧១.៩០៨	២៩២.៧៣៧	១៤០.៦៣៧	៥៧៨.០១៨
រំលស់៖				
- ទ្រព្យសម្បត្តិ និងបរិក្ខារ	៤០៨.០៦១	១.៦៦១.២១៧	៤០៨.៦៤៩	១.៦៧៩.៥៤៧
- សិទ្ធិនៃការប្រើប្រាស់ទ្រព្យ	២៧.៤៩២	១១១.៩២០	២៧.៤៩២	១១២.៩៩២
	៨៤៦.៦៧៩	៣.៤៤៦.៨៣០	៩៤២.៧៨៤	៣.៨៧៤.៨៤២

ក្រុមហ៊ុនហ្គេណេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

២២. ចំណាយរដ្ឋបាល

	មិនបានធ្វើសវនកម្ម ៣ខែ គិតត្រឹម		មិនបានធ្វើសវនកម្ម ៣ខែ គិតត្រឹម	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ចំណាយបុគ្គលិក	៤៨.០៣៦	១៩៥.៥៥៤	៤៤.១៦៨	១៨១.៥៣០
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ	៣១.៨២៩	១២៩.៥៧៦	៣៥.៥១៦	១៤៥.៩៧១
រំលស់ទ្រព្យអរូបី	៣៥៣	១.៤៣៧	៥៨៨	២.៤១៧
ចំណាយផ្សេងទៀត	២៤.៧៩៧	១០០.៩៤៩	៦៧.៨៦៨	២៧៨.៩៣៧
	១០៥.០១៥	៤២៧.៥១៦	១៤៨.១៤០	៦០៨.៨៥៥

	មិនបានធ្វើសវនកម្ម ១២ខែ គិតត្រឹម		បានធ្វើសវនកម្ម ១២ខែ គិតត្រឹម	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ចំណាយបុគ្គលិក	២៨៤.៥៦១	១.១៥៨.៤៤៧	២៤០.៨៦១	៩៨៩.៩៣៩
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ	១៣០.៧៧២	៥៣២.៣៧៣	១៣៧.១៥៥	៥៦៣.៧០៧
រំលស់ទ្រព្យអរូបី	១.៤១២	៥.៧៤៨	៥៨៨	២.៤១៧
ការលុបចោលបំណុលពិបាកទារ	១.៣២៣.២៥៦	៥.៣៨៦.៩៧៥	-	-
ចំណាយផ្សេងទៀត	១៤១.៩៩៧	៥៧៨.០៧០	១៧៣.៤២០	៧១២.៧៥៦
	១.៨៨១.៩៩៨	៧.៦៦១.៦១៣	៥៥២.០២៤	២.២៦៨.៨១៩

២៣. ការខាតបង់លើទ្រព្យសម្បត្តិ និង បរិក្ខារ

	មិនបានធ្វើសវនកម្ម ៣ខែ គិតត្រឹម		មិនបានធ្វើសវនកម្ម ៣ខែ គិតត្រឹម	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ការខាតបង់លើទ្រព្យសម្បត្តិ និង បរិក្ខារ (កំណត់សម្គាល់ ៨)	-	-	(១.៦២៨.០០០)	(៦.៦៩១.០៨០)

ក្រុមហ៊ុនហ្គេណេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

២៣. ការខាតបង់លើទ្រព្យសម្បត្តិ និង បរិក្ខារ (តពិទំព័រមុន)

	មិនបានធ្វើសវនកម្ម ១២ខែ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		បានធ្វើសវនកម្ម ១២ខែ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ការខាតបង់លើទ្រព្យសម្បត្តិ និង បរិក្ខារ (កំណត់សម្គាល់ ៨)	-	-	(១.៦២៨.០០០)	(៦.៦៩១.០៨០)

២៤. ការទទួលស្គាល់មកវិញ/(ការខាតបង់)លើទ្រព្យសកម្មហិរញ្ញវត្ថុ

	មិនបានធ្វើសវនកម្ម ៣ខែ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		មិនបានធ្វើសវនកម្ម ៣ខែ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ការទទួលស្គាល់មកវិញលើគណនីអតិថិជន ពាណិជ្ជកម្ម	-	-	១០.៣៨៣	៤២.៥១០
ការខាតបង់លើគណនីអតិថិជនពាណិជ្ជកម្ម	(១៩.៨១១)	(៨០.៦៥១)	-	-

	មិនបានធ្វើសវនកម្ម ១២ខែ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		បានធ្វើសវនកម្ម ១២ខែ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ការខាតបង់លើគណនីអតិថិជនពាណិជ្ជកម្ម	(១៩.៨១១)	(៨០.៦៥១)	(២១០.២៥៥)	(៨៦៤.១៤៨)

ក្រុមហ៊ុនហ្គោលជេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

២៥. ចំណាយហិរញ្ញប្បទាន

	មិនបានធ្វើសវនកម្ម		មិនបានធ្វើសវនកម្ម	
	៣ខែ គិតត្រឹម		៣ខែ គិតត្រឹម	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ចំណាយការប្រាក់៖				
-កម្ចី	៣៤៧.៧៤៤	១.៤១៥.៦៥៥	៣១៣.១៨៩	១.២៨៧.២០៧
-ឥណទានវិបារូបន៍	៦៦.៩៩៤	២៧២.៧៣៣	៦៥.៤៤១	២៦៨.៩៦៣
-បំណុលភតិសន្យា	៧៩៩	៣.២៥២	១.៤២៨	៥.៨៦៩
-មូលបត្របំណុលសាជីវកម្ម	២៥.៦៩២	១០៤.៥៩២	៥០.៩៥៦	២០៩.៤២៩
	៤៤១.២២៩	១.៧៩៦.២៣២	៤៣១.០១៤	១.៧៧១.៤០៨

	មិនបានធ្វើសវនកម្ម		បានធ្វើសវនកម្ម	
	១២ខែ គិតត្រឹម		១២ខែ គិតត្រឹម	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ចំណាយការប្រាក់៖				
-កម្ចី	១.៣៧១.៣៩០	៥.៥៨២.៩២៨	១.៣៥៧.៧៨៦	៥.៥៨០.៥០០
-ឥណទានវិបារូបន៍	២៦៦.០៥៣	១.០៨៣.១០២	២៣០.៦៨០	៩៤៨.០៩៥
-បំណុលភតិសន្យា	៤.១៥៥	១៦.៩១៥	៦.៥៩៧	២៧.១១៤
-មូលបត្របំណុលសាជីវកម្ម	១០២.៧៦៨	៤១៨.៣៦៩	១០២.៨៦០	៤២២.៧៥៥
	១.៧៤៤.៣៦៦	៧.១០១.៣១៤	១.៦៩៧.៩២៣	៦.៩៧៨.៤៦៤

ក្រុមហ៊ុនហ្វេនដេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន: ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

២៦. ចំណាយពន្ធលើប្រាក់ចំណូល

ផ្អែកលើច្បាប់ស្តីពីសារពើពន្ធរបស់ព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណូលក្នុងអត្រា ២០% លើប្រាក់ចំណូលជាប់ពន្ធ ឬពន្ធអប្បបរមា ប្រសិនបើមួយណាមានតម្លៃច្រើនជាង។

សមាសធាតុសំខាន់ៗនៃចំណាយពន្ធលើប្រាក់ចំណូលនៅក្នុងរបាយការណ៍ចំណេញ ឬខាត និង លទ្ធផលស្ថិតភ្ជាប់ជាមួយបញ្ជីបណ្តោះអាសន្នដែលមិនទាន់ធ្វើសវនកម្ម មានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣ខែ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		មិនបានធ្វើសវនកម្ម ៣ខែ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ចំណាយពន្ធលើប្រាក់ចំណូលដែលទទួលស្គាល់ក្នុងប្រាក់ចំណេញក្នុងគ្រោះ				
- ពន្ធលើប្រាក់ចំណូល	(៣.៩៩៥)	(១៦.២៦៤)	(៦.៧១៥)	(២៧.៥៩៩)
- ការលើសសំវិធានធននៃពន្ធពន្យារក្នុងឆ្នាំហិរញ្ញវត្ថុមុន	-	-	១	៤
	(៣.៩៩៥)	(១៦.២៦៤)	(៦.៧១៤)	(២៧.៥៩៥)

ក្រុមហ៊ុនហ្គេណេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

២៦. ចំណាយពន្ធលើប្រាក់ចំណូល (តពិទំព័រមុន)

ធាតុសំខាន់ៗនៃចំណាយពន្ធលើប្រាក់ចំណូលនៅក្នុងរបាយការណ៍ចំណេញ ឬខាត និង លទ្ធផលសរុប ផ្សេងៗសង្ខេបបណ្តោះអាសន្នដែលមិនទាន់ធ្វើសវនកម្មមានដូចជា(តពិទំព័រមុន)៖

	មិនបានធ្វើសវនកម្ម ១២ខែ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		បានធ្វើសវនកម្ម ១២ខែ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ចំណាយពន្ធលើប្រាក់ចំណូលដែល				
ទទួលស្គាល់ក្នុងប្រាក់ចំណេញក្នុងគ្រោះ				
- ពន្ធលើប្រាក់ចំណូល	(២០.៣៥៣)	(៨២.៨៥៧)	(២៦.៦៨៥)	(១០៩.៦៧៥)
- ពន្ធលើប្រាក់ចំណូលពន្យារ - រយៈ				
ពេលខ្លី	-	-	៣១.៤៨៣	១២៩.៣៩៥
- ការលើសសំវិធានធននៃពន្ធពន្យារក្នុ				
ឆ្នាំហិរញ្ញវត្ថុមុន	៤៩៧.៧០៦	២.០២៦.១៦១	៧៥.១០១	៣០៨.៦៦៥
	៤៧៧.៣៥៣	១.៩៤៣.៣០៤	៧៩.៨៩៩	៣២៨.៣៨៥

សូមមើលកំណត់សម្គាល់ ៣២ នៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នសម្រាប់ការពន្យល់អំពីស្ថានភាពពន្ធនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនហ្គេណេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់កាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

២៧. សមតុល្យ និងប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ

ក្រុមហ៊ុនមានសមតុល្យជាមួយនឹងភាគីពាក់ព័ន្ធដូចខាងក្រោម៖

ទំនាក់ទំនង		មិនបានធ្វើសវនកម្ម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		បានធ្វើសវនកម្ម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ចំនួនទឹកប្រាក់ដែលត្រូវបង់ពី៖					
United Food Co., Ltd.	ក្រុមហ៊ុនដែលអតីតអភិបាលទទួលបាន				
	ផលប្រយោជន៍	-	-	១១៥.១៤៦	៤៧០.៣៧១
Phnom Penh Securities Plc.	ក្រុមហ៊ុនដែលអតីតអភិបាលទទួលបាន				
	ផលប្រយោជន៍	-	-	៣៦.៨៧០	១៥០.៦១៤
		-	-	១៥២.០១៦	៦២០.៩៨៥
ចំនួនទឹកប្រាក់ដែលត្រូវបង់ទៅ៖					
លោក ហុង អ៊ុយ	ភាគទុនិក	៤.៣៥២.១៧១	១៧.៥១៧.៤៨៨	៤.៩៣៣.៧៣៦	២០.១៥៤.៣១២
កម្ចី					
	អភិបាល	២១០.០០០	៨៤៥.២៥០	-	-

ក្រុមហ៊ុនមានប្រតិបត្តិការជាមួយនឹងភាគីពាក់ព័ន្ធក្នុងការិយបរិច្ឆេទនេះដូចខាងក្រោម៖

ទំនាក់ទំនង		មិនបានធ្វើសវនកម្ម ៣ខែ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		មិនបានធ្វើសវនកម្ម ៣ខែ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
មិនមែនពាណិជ្ជកម្ម	ទំនាក់ទំនង				
លោក ហុង អ៊ុយ	ភាគទុនិក				
ការទូទាត់សងបុរេប្រទាន		(១៣២.៩៦០)	(៥៣៥.១៦៤)	(១១៨.០០០)	(៤៨២.០៣០)

ក្រុមហ៊ុនហ្គេណេស ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន: ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

២៧. សមតុល្យ និងប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ (ត្រូវទំនាក់ទំនង)

ក្រុមហ៊ុនមានប្រតិបត្តិការជាមួយនឹងភាគីពាក់ព័ន្ធក្នុងការិយបរិច្ឆេទនេះដូចខាងក្រោម(ត្រូវទំនាក់ទំនង)៖

		មិនបានធ្វើសវនកម្ម		បានធ្វើសវនកម្ម	
		១២ខែ គិតត្រឹម		១២ខែ គិតត្រឹម	
		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
មិនមែនពាណិជ្ជកម្ម	ទំនាក់ទំនង				
លោក គុយ វ៉ាត់	អតីតភាគទុនិក				
បុរេប្រទានពីម្ចាស់ភាគហ៊ុន		-	-	៦៩៧.១៨៨	២.៨៧៩.៣៨៦
ផ្ទេរទៅអ្នកទទួលផ្សេងទៀត		-	-	(១.៣២៣.២៥៦)	(៥.៤៦៥.០៤៧)
លោក ហុង ឌីយ៉ា	ភាគទុនិក				
បុរេប្រទាន		-	-	២២៧.៧៣៦	៩៣៥.៩៩៥
ការទូទាត់សងបុរេប្រទាន		(៥៩១.៥៦៥)	(២.៤០៨.២៦១)	(៩៩៤.០០០)	(៤.០៨៥.៣៤០)
ការទូទាត់សងជំនួស		១០.០០០	៤០.៧១០	-	-

២៨. ចំណូលពន្ធពន្យារ

	មិនបានធ្វើសវនកម្ម		បានធ្វើសវនកម្ម	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី១ ខែមករា	៤៩៧.៧០៦	២.០៣៣.១២៩	៦០៤.២៩០	២.៤៨៧.៨៦២
ទទួលស្គាល់នៅក្នុងការចំណេញ ឬខាត	(៤៩៧.៧០៦)	(២.០២១.១៦១)	(១០៦.៥៨៤)	(៤៣៨.០៦០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៦.៩៦៨)	-	(១៦.៦៧៣)
នៅ ថ្ងៃទី៣១ ខែធ្នូ	-	-	៤៩៧.៧០៦	២.០៣៣.១២៩

ក្រុមហ៊ុនហ្គេណេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

២៨. ចំណូលពន្ធពន្យារ (តពិទំព័រមុន)

ពន្ធពន្យារកើតចេញពីទិពលពន្ធនៃចំណុចដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		បានធ្វើសវនកម្ម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ពន្ធពន្យារ (ទ្រព្យសកម្ម)/ចំណូលរបស់៖				
ការខាតបង់ពន្ធដែលមិនប្រើ	-	-	៩២.១៩៦	៣៧៦.៦២១
លំអៀងនៃរំលស់តាមច្បាប់ពន្ធ	-	-	៦៣៧.២០៨	២.៦០២.៩៩៥
ផ្សេងៗ	-	-	(២៣១.៦៩៨)	(៩៤៦.៤៨៧)
	-	-	៤៩៧.៧០៦	២.០៣៣.១២៩

២៩. ខាតក្នុងមូលភាគហ៊ុន

	មិនបានធ្វើសវនកម្ម ៣ខែ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		មិនបានធ្វើសវនកម្ម ៣ខែ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ខាតសម្រាប់បែងចែកដល់ភាគហ៊ុននិកធម្មតា	(៣៥៦.០៦៣)	(១.៤៤៩.៥៣២)	(១.៧៩០.៨៦២)	(៧.៣៦០.៤៤៣)
ចំនួនភាគហ៊ុនធម្មតាដែលបានដាក់លក់				
គិតជាមធ្យម	១.០០០.០០០	១.០០០.០០០	១.០០០.០០០	១.០០០.០០០
ខាតគោលក្នុងមូលភាគហ៊ុន	(០,៣៥៦)	(១,៤៥០)	(១,៧៩១)	(៧,៣៦០)
ខាតថយចុះក្នុងមូលភាគហ៊ុន	(០,៣៥៦)	(១,៤៥០)	(១,៧៩១)	(៧,៣៦០)

ក្រុមហ៊ុនហ្គេណេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

២៩. ខាតបង់មួយភាគហ៊ុន (តពីទំព័រមុន)

	មិនបានធ្វើសវនកម្ម		បានធ្វើសវនកម្ម	
	១២ខែ គិតត្រឹម		១២ខែ គិតត្រឹម	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ខាតសម្រាប់បែងចែកដល់ភាគហ៊ុននិកធម្មតា	(១.៩៨០.២២២)	(៨.០៦១.៤៨៤)	(២.១៧០.៧២០)	(៨.៩២១.៦៥៩)
ចំនួនភាគហ៊ុនធម្មតាដែលបានដាក់លក់				
គិតជាមធ្យម	១.០០០.០០០	១.០០០.០០០	១.០០០.០០០	១.០០០.០០០
ខាតគោលក្នុងមួយភាគហ៊ុន	(១,៩៨០)	(៨,០៦១)	(២,១៧១)	(៨,៩២២)
ខាតថយចុះក្នុងមួយភាគហ៊ុន	(១,៩៨០)	(៨,០៦១)	(២,១៧១)	(៨,៩២២)

៣០. ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុ តាមប្រភេទនីមួយៗត្រូវបានបង្ហាញដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម		បានធ្វើសវនកម្ម	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ				
រំលស់ថ្លៃដើម				
គណនីអតិថិជនពាណិជ្ជកម្ម និងគណនី				
ត្រូវទទួលផ្សេងៗ(*)	១៤១.២៣៤	៥៦៨.៤៦៧	១.៣៦០.១៤៤	៥.៥៥៦.១៨៨
ចំនួនទឹកប្រាក់ដែលត្រូវបង់ពីភាគីពាក់ព័ន្ធ	-	-	១៥២.០១៦	៦២០.៩៨៥
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	៥០.៧៣៨	២០៤.២២០	៦.៤៩៣	២៦.៥២៤
	១៩១.៩៧២	៧៧២.៦៨៧	១.៥១៨.៦៥៣	៦.២០៣.៦៩៧

(*) មិនរាប់បញ្ចូលប្រាក់កក់ បុរេប្រទាន ការបង់ប្រាក់មុន និង ផ្សេងៗទៀត។

ក្រុមហ៊ុនហ្គេណេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

៣០. ប្រកាសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុ (តព្វីទំព័រមុន)

	មិនបានធ្វើសវនកម្ម		បានធ្វើសវនកម្ម	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល (កំណត់សម្គាល់៤)	ដុល្លារអាមេរិក	ខ្មែរពាន់រៀល (កំណត់សម្គាល់៤)
បំណុលហិរញ្ញវត្ថុ				
រំលស់ថ្លៃដើម				
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនី				
ត្រូវបង់ផ្សេងៗ (*)	៥៨៧.០៧៦	២.៣៦២.៩៨១	១៦០.៥៤៨	៦៥៥.៨៣៩
មូលបត្របំណុលសាជីវកម្មដែលត្រូវបង់	១.៤៧៥.២៤៦	៥.៩៣៧.៨៥៦	១.៤៧៥.២៤៦	៦.០២៦.៣៨០
ប្រាក់កម្ចី	១៧.៩១៩.៣៣៩	៧២.១២៥.៣៣៩	១៦.៧០៣.០៩១	៦៨.២៣២.១២៧
ចំនួនទឹកប្រាក់ដែលត្រូវបង់ទៅភាគីពាក់ព័ន្ធ	៤.៣៥២.១៧១	១៧.៥១៧.៤៨៨	៤.៩៣៣.៧៣៦	២០.១៥៤.៣១២
ឥណទានវិបារ្យបន៍	២.៩៩៨.១៦៤	១២.០៦៧.៦១០	២.៩៧៣.៤០៣	១២.១៤៦.៣៥១
	២៧.៣៣១.៩៩៦	១១០.០១១.២៧៤	២៦.២៤៦.០២៤	១០៧.២១៥.០០៩

(*) មិនរាប់បញ្ចូលប្រាក់បញ្ញើរបស់អតិថិជន ពន្ធដែលត្រូវបង់ផ្សេងទៀត និងចំណូលមិនទាន់សម្រេច។

៣១. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

កម្មវត្ថុនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ក្រុមហ៊ុនគឺ ដើម្បីបង្កើនប្រសិទ្ធភាពតម្លៃសម្រាប់ភាគហ៊ុនិក ហើយទន្ទឹមគ្នានេះក៏ដើម្បីកាត់បន្ថយសក្តានុពលនៃផលប៉ះពាល់មិនល្អ ដែលអាចកើតឡើងដោយសារការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការកំណត់គោលបំណង និងគោលការណ៍ជាមូលដ្ឋាននៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ហេតុនេះគណៈគ្រប់គ្រង បង្កើតគោលនយោបាយច្បាស់លាស់ដូចជា កម្រិតនៃសិទ្ធិអំណាច, ទំនួលខុសត្រូវក្នុងការត្រួតពិនិត្យ, ការកំណត់ និងវាស់វែងអត្តសញ្ញាណហានិភ័យ និងកំណត់ផលប៉ះពាល់ ដោយអនុលោមតាមគោលបំណង និងគោលការណ៍មូលដ្ឋានដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ក្រុមហ៊ុនហ្វេសិន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

៣១. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ព័រមុន)

៣១.១. ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់នៃហិរញ្ញវត្ថុរបស់ក្រុមហ៊ុនប្រសិនបើសមភាគីមិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យា។ ក្រុមហ៊ុនប្រឈមនឹងហានិភ័យឥណទានភាគច្រើនដោយការលក់ផ្តល់ជាឥណទាន។ តាមគោលការណ៍ក្រុមហ៊ុនត្រូវត្រួតពិនិត្យជាប្រចាំទៅលើស្ថានភាពហិរញ្ញវត្ថុរបស់សមភាគី ដើម្បីធានាថាក្រុមហ៊ុនប្រឈមនឹងហានិភ័យឥណទានទាបបំផុត។

ហានិភ័យឥណទានចម្បងដែលក្រុមហ៊ុនងាយរងផលប៉ះពាល់ គឺតាមរយៈគណនីពាណិជ្ជកម្មត្រូវទទួល។ រយៈពេលឥណទានរបស់ក្រុមហ៊ុនមានរយៈពេល ១ខែ ហើយក្រុមហ៊ុនព្យាយាមធ្វើការគ្រប់គ្រងយ៉ាងច្បាស់លាស់លើគណនីត្រូវទទួលដែល មិនទាន់ទូទាត់ដើម្បីកាត់បន្ថយហានិភ័យឥណទានឲ្យទាបបំផុត។ សមតុល្យដែលហួសកាលកំណត់ត្រូវពិនិត្យឡើងវិញយ៉ាងទៀងទាត់ដោយគណៈគ្រប់គ្រង។

៣១.២. ហានិភ័យនៃការទូទាត់សងបំណុល និងលំហូរសាច់ប្រាក់

ហានិភ័យនៃការទូទាត់សងបំណុល និងលំហូរសាច់ប្រាក់ កើតឡើងពីការគ្រប់គ្រងរបស់ក្រុមហ៊ុនទៅលើមូលធនរបស់ខ្លួន។ វាគឺជាហានិភ័យមួយដែលក្រុមហ៊ុននឹងជួបប្រទះផលលំបាកក្នុងការបំពេញកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដល់កាលកំណត់ត្រូវសង។

ក្រុមហ៊ុនគ្រប់គ្រងយ៉ាងសកម្មលើរយៈពេលកំណត់នៃការសងបំណុល លំហូរសាច់ប្រាក់ពីប្រតិបត្តិការ និងសាច់ប្រាក់ដែលមាន ដើម្បីធានាឲ្យបានថាតម្រូវការប្រតិបត្តិការ, វិនិយោគ និងតម្រូវការនៃហិរញ្ញវត្ថុ ត្រូវបានបំពេញ។ នៅក្នុងយុទ្ធសាស្ត្រនៃគ្រប់គ្រងការទូទាត់សងបំណុល ក្រុមហ៊ុន រក្សានូវកម្រិតសាច់ប្រាក់ និងសាច់ប្រាក់សមមូលឲ្យបាន គ្រប់គ្រាន់សម្រាប់គាំទ្រដល់សកម្មភាពប្រតិបត្តិការរបស់ក្រុមហ៊ុន សម្រាប់រយៈពេល១២ខែបន្ទាប់។

ក្រុមហ៊ុនហ្គោលដេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

៣១. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំណាងដោយ)

៣១.៣ ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់គឺជាហានិភ័យដែលសុទ្ធក្នុងឱ្យទុលចិត្តបាន ឬលំហូរសាច់ប្រាក់នាពេលអនាគត នៃឧបករណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនអាចនឹងប្រែប្រួលដោយសារតែការប្រែប្រួលរបស់អត្រាការប្រាក់ក្នុងទីផ្សារ។

ការប្រឈមមុខរបស់ក្រុមហ៊ុនទៅនឹងហានិភ័យអត្រាការប្រាក់ គឺទាក់ទងនឹងកម្ចី។ ក្រុមហ៊ុនគ្រប់គ្រងហានិភ័យអត្រាការប្រាក់របស់ខ្លួន ដោយត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើបំណុលទីផ្សារ ហើយសំខាន់ជាងនេះទៀតគឺ រក្សាឱ្យបានការលាយឡំគ្នារបស់អត្រាថេរ និងអត្រាអថេររបស់កម្ចី ដោយប្រុងប្រយ័ត្ន។ ក្រុមហ៊ុនពុំបានប្រើប្រាស់ ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ (Derivative Financial Instrument) ដើម្បីកាត់បន្ថយហានិភ័យរបស់ប្រាក់បំណុលដែលត្រូវសងនោះទេ។

៣២. យថាហេតុពន្ធ

ប្រព័ន្ធពន្ធដារនៅព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈថ្មី ហើយពន្ធត្រូវបានបែងចែកជាច្រើនប្រភេទ និងបទប្បញ្ញត្តិមានការផ្លាស់ប្តូរញឹកញាប់ ដែលជាធម្មតាពុំសូវមានភាពច្បាស់លាស់ មានភាពផ្ទុយគ្នា និងជាកម្មវត្ថុនៃការបកស្រាយ។ ជាញឹកញាប់ ការបកស្រាយខុសគ្នាជាច្រើន កើតមានឡើងក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការផ្សេងៗ។ ពន្ធ គឺជាកម្មវត្ថុនៃការពិនិត្យឡើងវិញ និងការស៊ើបអង្កេតដោយអាជ្ញាធរមានសមត្ថកិច្ចមួយចំនួន ក្នុងការកំណត់ការដាក់ពិន័យ និង ការប្រាក់ធ្ងន់ធ្ងរ។ កត្តាទាំងនេះ បង្កើតឱ្យមានហានិភ័យពន្ធដារនៅក្នុងព្រះរាជាណាចក្រកម្ពុជាខ្លាំងជាងបណ្តាលប្រទេសដទៃទៀត។ ថ្នាក់ដឹកនាំជឿជាក់ថា ខ្លួនបានធ្វើសំវិធានធនបំណុលពន្ធគ្រប់គ្រាន់ ដោយផ្អែកលើការយល់ឃើញរបស់ខ្លួនលើបទប្បញ្ញត្តិបច្ចុប្បន្ន។ ទោះបីយ៉ាងនេះក្តី អាជ្ញាធរពាក់ព័ន្ធផ្នែកពន្ធដារ អាចមានការបកស្រាយខុសគ្នា ហើយផលប៉ះពាល់អាចកើតមានជាសារវន្ត។

ក្រុមហ៊ុនហ្គេណេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន: ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

៣៣. ព្រឹត្តិការណ៍សំខាន់ៗក្នុងកំឡុងពេលកាលបរិច្ឆេទនៃរបាយការណ៍

ក្រុមហ៊ុនបានបំពានលើលក្ខខណ្ឌកម្ចីពីធនាគារពាណិជ្ជបរទេសនៃកម្ពុជា ក្នុងការិយ, ដែលព័ត៌មានលម្អិតមានចែងក្នុងកំណត់សម្គាល់ ១៥ ទៅនឹងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន។

នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៤ ធនាគារពាណិជ្ជបរទេសនៃកម្ពុជាបានយល់ព្រមលើការរៀបចំឥណទានឡើងវិញលើប្រាក់កម្ចីទាំងអស់ជាមួយក្រុមហ៊ុន។ ក្រោមការរៀបចំឥណទានឡើងវិញ ការសងប្រាក់ដើមប្រចាំខែនឹងចាប់ផ្តើមពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ សម្រាប់ប្រាក់កម្ចីទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានខកខានក្នុងការទូទាត់ការប្រាក់ពេញលេញស្របតាមលក្ខខណ្ឌនៃការខ្ចីប្រាក់របស់ធនាគារសម្រាប់ខែមករា និងកុម្ភៈ ឆ្នាំ ២០២៥។

រហូតមកដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ ការបំពានលក្ខណ៍កម្ចីនេះមិនទាន់ត្រូវបានដោះស្រាយដោយក្រុមហ៊ុននៅឡើយនោះទេ។ ក្រុមហ៊ុនកំពុងចរចាជាមួយ ធនាគារពាណិជ្ជបរទេសនៃកម្ពុជា ដើម្បីការកំណត់ពេលវេលានៃការសងកម្ចីទាំងនេះឡើងវិញ ដើម្បីកែតម្រូវការលើការបំពានលើកិច្ចសន្យាទូទាត់ការប្រាក់។

៣៤. ការអនុម័តនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

ក្រុមហ៊ុនហ្គេណេស ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់កាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

៣៥. តួលេខប្រៀបធៀប

តួលេខខាងក្រោមត្រូវបានចាត់ថ្នាក់ឡើងវិញ ដើម្បីអនុលោមតាមការបង្ហាញនៃឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ន ៖

	របាយការណ៍កាលបរិច្ឆេទមុន		បានបញ្ជាក់ឡើងវិញ	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេប				
ចន្លោះពេល (ស្រង់ចេញ)៖				
ទ្រព្យវិនិយោគ	២២.១៥៣.០៦១	៩០.៤៩៥.២៥៤	២២.០៩៨.០៦២	៩០.២៧០.៥៨៣
សិទ្ធិនៃការប្រើប្រាស់ទ្រព្យ	-	-	៥៤.៩៩៩	២២៤.៦៧១
ប្រាក់កម្ចី	១៩.៦៧៦.៤៩៤	៨០.៣៧៨.៤៧៨	១៦.៧០៣.០៩១	៦៨.២៣២.១២៧
ឥណទានវិបារូបន៍	-	-	២.៩៧៣.៤០៣	១២.១៤៦.៣៥១

	របាយការណ៍កាលបរិច្ឆេទមុន		បានបញ្ជាក់ឡើងវិញ	
	១២ខែ គិតត្រឹម		១២ខែ គិតត្រឹម	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
របាយការណ៍លំហូរសាច់ប្រាក់សង្ខេប				
ចន្លោះពេល (ស្រង់ចេញ)៖				
ការប្រាក់ឥណទានវិបារូបន៍បង់រួច	-	-	(២៣០.៦៨០)	(៩៤២.៣២៨)
ការប្រាក់បានបង់	(១.៦៦៨.៣៥៦)	(៦.៨១៥.២៣៤)	(១.៤៣៧.៦៧៦)	(៥.៨៧២.៩០៦)
រំលស់ទ្រព្យវិនិយោគ	៤៣៥.៥៥២	១.៧៩០.១១៩	៤០៨.០៦១	១.៦៧៧.១៣១
រំលស់សិទ្ធិនៃការប្រើប្រាស់ទ្រព្យ	-	-	២៧.៤៩១	១១២.៩៨៨
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពប្រតិបត្តិការ	៧៣១.១២៤	៣.០៣៣.១១៤	៥០០.៤៤៤	២.០៩០.៧៨៦
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពហិរញ្ញប្បទាន	(១.០៧២.៥៨៥)	(៤.៣៨១.៦៧៤)	(៨៤១.៩០៥)	(៣.៤៣៩.១៨១)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមកាលបរិច្ឆេទ	៤៤២.០៩០	១.៨២១.០៨៥	(២.៥៣១.៣១៣)	(១០.៣៤៨.៤១៤)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងកាលបរិច្ឆេទ	៦.៤៩៣	២៦.៥២៤	(២.៩៦៦.៩១០)	(១២.១១៩.៨២៧)

ក្រុមហ៊ុនហ្គេណេន ប្រី

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០១២៣៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់កាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤

៣៥. តួលេខប្រៀបធៀប (តព័ទ្ធព័ន្ធន)

	របាយការណ៍កាលបរិច្ឆេទមុន		បានបញ្ជាក់ឡើងវិញ	
	១២ខែ គិតត្រឹម		១២ខែ គិតត្រឹម	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
សាច់ប្រាក់ និងសមមូល				
សាច់ប្រាក់ មាន៖				
សាច់ប្រាក់ និងសមតុល្យធនាគារ	៦.៤៩៣	២៦.៥២៤	៦.៤៩៣	២៦.៥២៤
ឥណទានវិបារូបន៍	-	-	(២.៩៧៣.៤០៣)	(១២.១៤៦.៣៥១)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នៅចុងកាលបរិច្ឆេទ	៦.៤៩៣	២៦.៥២៤	(២.៩៦៦.៩១០)	(១២.១១៩.៨២៧)



ដីឡូត៍ A ផ្លូវលេខ ១៦៩ ភូមិ ១២ សង្កាត់វាលវែង ខណ្ឌ ល្វែង រាជធានីភ្នំពេញ
០២៣ ២២៤ ៧០១
investor-relation@goldentree.com.kh
www.goldentree.com.kh